

ꦠꦮꦶꦁꦠꦮꦶꦁꦠꦮꦶꦁ
AWIG-AWIG
ꦒꦏꦠꦁꦠꦺꦩꦩꦤꦸ
DESA ADAT BINDU




ꦒꦏꦠꦁꦠꦺꦩꦩꦤꦸꦠꦺꦩꦩꦤꦸ
DESA MEKAR BHUANA, KECAMATAN ABIANSEMAL,

ꦏꦧꦸꦥꦠꦺꦤ꧀ꦧꦢꦸꦁ
KABUPATEN BADUNG

ꦮꦶꦩꦗꦸꦮꦸꦤ꧀
WARSA 2010

ၪၢၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ
NIASA DESA ADAT BINDU



ၪၢၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ

TEGES NIASA :

ၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ
 1. Bucu lima

ၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ
 : niasa dasar Negara Republik Indonesia
 "ပဏ္ဍိတိယ"
 "Pancasila"

ၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ
 (2) Windu

ၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤၤ
 : pakayun krama Desa Adat Bindu sane

ភារីហមិកមិក្សត្ថយធម៌ធម៌ក្រុង
DAGING AWIG-AWIG DESA ADAT BINDU

ឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង		៣
NIASA DESA ADAT BINDU.....		i
មុនសិទ្ធិ		១១
MURDHA CITTA		ii
ភារីហមិកមិក្សត្ថយធម៌ធម៌ក្រុង		១៣
DAGING AWIG-AWIG DESA ADAT BINDU		iii
សំបុត្រ I	បញ្ជីឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	៣
SARGAH I	ARAN LAN WEWIDANGAN DESA.....	1
សំបុត្រ II	បទប្បញ្ញត្តិសហគមន៍សិទ្ធិ	១១
SARGAH II	PAMIKUKUH LAN PATITIS	2
សំបុត្រ III	សុក្រតាតាធម៌ធម៌ក្រុង	១
SARGAH III	SUKERTA TATA AGAMA	4
	បញ្ជី I សិទ្ធិឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	១
	Palet 1 Indik Dewa Yadnya	4
	បញ្ជី II សិទ្ធិឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	៣៧
	Palet 2 Indik Rsi Yadnya.....	18
	បញ្ជី III សិទ្ធិឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	២៣
	Palet 3 Indik Pitra Yadnya.....	23
	បញ្ជី IV សិទ្ធិឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	៣១
	Palet 4 Indik Manusa Yadnya.....	32
	បញ្ជី V សិទ្ធិឧបសម្ព័ន្ធនៃធម៌ធម៌ក្រុង	៣១
	Palet 5 Indik Butha Yadnya.....	34

បក្ខុទៅ ១២១ ហិណ្ឌូឆ្មេងហិស្តិ	៤១
Palet 2 Indik Krama Istri.....	65
បក្ខុទៅ ១២២ ហិណ្ឌូឆ្មេងសេវា	៤១
Palet 3 Indik Sekaa Taruna.....	65
បក្ខុទៅ ១២៣ ហិណ្ឌូឆ្មេងបិបហាតិ	៤៤
Palet 4 Indik Pawiwahan.....	66
បក្ខុទៅ ១២៤ ហិណ្ឌូឆ្មេងប្រាតិ	៧២
Palet 5 Indik Nyapian.....	72
បក្ខុទៅ ១២៥ ហិណ្ឌូឆ្មេងស្តេង	៧៧
Palet 6 Indik Sentana.....	78
បក្ខុទៅ ១២៦ ហិណ្ឌូឆ្មេងវិសេតិ	៧៧
Palet 7 Indik Warisan.....	82

សំរាប់ ៤៤
SARGAH VI

សូត្រា ១២៧ ហិណ្ឌូឆ្មេងបិបហាតិ	៧៧
SUKERTA TATA PALEMAHAN.....	88
បក្ខុទៅ ១២៨ ហិណ្ឌូឆ្មេងកាងតេហ៍	៧៧
Palet 1 Indik Karang lan Tegal.....	88
បក្ខុទៅ ១២៩ ហិណ្ឌូឆ្មេងបេយយាន	៧៧
Palet 2 Indik Pepayonan.....	92
បក្ខុទៅ ១៣០ ហិណ្ឌូឆ្មេងវេយលុង	៧៤
Palet 3 Indik Wewalungan.....	96
បក្ខុទៅ ១៣១ ហិណ្ឌូឆ្មេងវេយយុង	៧៧
Palet 4 Indik Wewangunan.....	100
បក្ខុទៅ ១៣២ ហិណ្ឌូឆ្មេងកាសិកាន ឯកសារ	៧៧
Palet 5 Indik Karesikan lan Keasrian...	101

	បក្ខប្រាស ហិណ្ឌូស្រា	៧០៧
	Palet 6 Indik Setra	103
សំរាប់	វិសាមយោជន៍	៧០៧
SARGAH VII	WICARA LAN PAMIDANDA	104
	បក្ខប្រាស ហិណ្ឌូឆាយ	៧០៧
	Palet 1 Indik Bhaya.....	104
	បក្ខប្រាស ហិណ្ឌូស្រា	៧០៧
	Palet 2 Indik Wicara.....	107
	បក្ខប្រាស ហិណ្ឌូយោជន៍	៧០៧
	Palet 3 Indik Pamidanda	108
សំរាប់	ក្បួនក្បួនហិណ្ឌូមិចមិច	៧៧៧
SARGAH VIII	NGUWAH-NGUWUHN AWIG-AWIG	112
សំរាប់	សម្រេច	៧៧៧
SARGAH IX	SAMAPTA	113

តួបិចមិច
LEPITAN-LEPITAN

សំរាប់
SARGAH I

បញ្ជីឃុំឃាំង
ARAN LAN WEWIDANGAN DESA

បាវោសិ
Pawos 1

១) រុករានបង្កបង្កើតគំនិតមេឃុំឃាំងឃាំងឃាំង ៕
(1) Desa Adatpuniki mawasta Desa Adat Bindu

២) ឃុំឃាំងឃាំងឃាំងឃាំងឃាំងឃាំង
(2) Kakuwub wawidangan nyanc mawates nyatur Desa :

ហា សិសិកាភិបាលបង្កបង្កើតគំនិតមេឃុំឃាំងឃាំងឃាំង
ha sisi Kangin: Palembang Subak Gaga Munduk Sigaran, miwah
បង្កបង្កើត
pangkung Sigaran.

គា សិសិកាភិបាលបង្កបង្កើតគំនិតមេឃុំឃាំងឃាំងឃាំង
na sisi Kelod : Pangkung Tingas, miwah sisi kaler Desa
ឃាំងឃាំងឃាំង
Adat Tingas.

ឃា សិសិកាភិបាលបង្កបង្កើតគំនិតមេឃុំឃាំងឃាំងឃាំង
ca sisi Kauh : Telabah Yeh Ketipat, Palembang Munduk Gebang
បង្កបង្កើត
subak Tanah Yeng.

៣) សិសិកាភិបាលបង្កបង្កើតគំនិតមេឃុំឃាំងឃាំងឃាំង
ra sisi Kaja :Sisi kelod Palembang Subak Gaga munduk Payoman

- ហ។ បញ្ញត្តិល។
- ha Pancasila
- គ។ ប្បត្តិប្បត្តិសាស្ត្ររដ្ឋធម្មនុញ្ញ
- na Undang – undang Dasar 1945
- ឈ។ ប្បត្តិប្បត្តិកាវុច្ចប្បត្តិប្បត្តិរដ្ឋធម្មនុញ្ញសិទ្ធិក្រីហោលី
- ca Undang-Undang No. 39 tahun 1999 indik HAM.
- ក។ ប្រឹក្សាភិបាលក្រុងប្រាសាទសិទ្ធិក្រីហោលី
- ra Perda No. 03 Tahun 2003 indik Desa Adat
- គ។ ត្រីហិតាការណាមនុស្សសាស្ត្រសាស្ត្រសិទ្ធិ
- kā Tri Hita Karana manut sada cara Agama Hindu

បុរាណវិទ្យា
 Pawos 3
 បរិវេណវិទ្យា
 Patitis

- ៧។ ក្រុមប្រឹក្សាភិបាលក្រុងប្រាសាទសិទ្ធិក្រីហោលី
- (1) Desa Adat Bindu ngemanggehang petitis luire :
 - ហ។ មិកុកុអង្គមិវាហន្រាជេងងាហិណ្ឌូ
 - ha Mikukuhang miwah ngrajegang Agama Hindu
 - គ។ ក្រីហិតាប្រតិបត្តិសាស្ត្រសាស្ត្រសិទ្ធិ
 - na Nginggilang tata prawertine meagama Hindu
 - ឈ។ ក្រុមប្រឹក្សាភិបាលក្រុងប្រាសាទសិទ្ធិក្រីហោលី
 - ca Ngrajegang kasukertan Desa saha pawongan nyane Sekala

គំរូបាតុក្ខ

Kliwon Wuku Pahang

- ឆ។ បូកប្រគមទើបិវាណាបុត្រាភិកាសេព្យង
- ca Pura Prajapati piodafan nyane rikala Budha

គំរូបាតុក្ខបង្កើត

Kliwon Wuku Pahang

- ៣។ បូកបុរាណិកាណេបូគមបិវាណាបុត្រាភិកាសេព្យង
- ra Pura Ulun Desa pujawaline rikala Purnama Sasih Kalima
- គ។ បូកចិត្តបមិបុរាណេពិចេន្យាភិបូគមបិកាណ
- ka Pura Jenggala miwah pura Beji Taman Sari Pujawali nyane
ភិកាសេព្យងនិកាសេព្យងបង្កើត
rikala Purnamaning sasih Kapat

- ៣។ ភិវាណាបុត្រាភិកាសេព្យងបង្កើតបង្កើត
- (3) Ring soang-soang Pura inucap keadegang pemangku.

- ៦។ បេតិកភិបូកាភិកាសេព្យងបង្កើតបង្កើត
- Pengaci ring pura inucap manut kecap sastra agama,
សេតិកភិបូកាភិកាសេព្យងបង្កើតបង្កើត
saha kalaksanayang alit, madya, utama kawentenan nyane
មេតិកភិបូកាភិកាសេព្យងបង្កើត
manut pararem.

- ៧។ បូកបេតិកភិបូកាភិកាសេព្យងបង្កើតបង្កើត
- Pura panyiwian manut pawos 4(1) ha,na, ca, ra, ka,
គេតិកភិបូកាភិកាសេព្យងបង្កើតបង្កើត
kaempon olih krama Desa Pakraman Bindu.

បុរាណវិទ្យា

Pawos 5

៧) គ្រូបុរាណវិទ្យាដែលបង្ហាញឲ្យក្រុមបុរាណវិទូ

(1) Krama desa Adat Bindu patut ngaturang Upakara

គឺរូបសម្តែងបុរាណវិទ្យាដែលបានដោះ

nemonin rerahinan jagat, minakadi :

ហា រូបសម្តែងរីបេក

ha Coma Ribek

នា ប៉ាធូរេសិ

na Pagerwesi

សា តុម៉េកឡង់ដេប

ca Tumpek Landep

រា តុម៉េកឡូឌូ

ra Tumpek Uduh

កា សូឡង់ចា

ka Sugian Jawa

ដា សូឡង់បាលី

da Sugian Bali

តា កាលុងហ្គាន

ta Galungan

សា កូនីងហ្គាន

sa Kuningan

ហា តុម៉េកគ្រូលូត

wa Tumpek Krulut

la Tumpek Kandang

ma Saraswati

ga Siwa Latri

ba Panyepian

(2) Krama Desa Adat Bindu patut memenjor ritatkala

ha rahina penampahan Galungan/nyanggria

rerahinan Galungan magenah ring tengen angkul-angkul

na ngeyasayang karya pujawali utawi piodalan ring

Kahyangan Jagat Bali

Pawos 6

Kasukertan Kahyangan Ring Desa:

(1) Sane nenten kalugra ngranjing ka pura luire :

21) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

(2) Busana ngeranjing ka pura wenang nganutin dresta minakadi :

ហ) វិធានការពារវាហយ្យឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ha ritatkala ngaturang ayah, mawastra nyclempot tur madestar

គ) វិធានការពារវាហយ្យឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

na ritatkala ngaturang sembah, mabusana adat madya

ឃ) សិវ្យាសន្តិកិច្ចវិញ្ញាណស្រីស្រីស្រីស្រីស្រីស្រី

ca siosan kadi ring ajeng nenten kalugra, sajawaning

សម្បត្តិស្រីស្រីស្រីស្រីស្រី

sampun pituduh prajuru

22) បរិក្ខារសម្រាប់ការប្រើប្រាស់ប្រាសាទបុរាណសាស្ត្រ

(3) Parilaksana tan kawenangan ring pura luire :

ហ) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ha masuara sane kasinanggeh wak purusya, wak capala

គ) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

na masumpah utawi macoran

ឃ) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ca masalin wastra sajawaning pandita utawi pinandita

ង) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ra jadma masusuin utawi ngetelan toyan susu

ច) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ka jadma sampun maketus mewarih, mabacin ring sajeroning pura

ដ) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

da jadma masanggama utawi lumaksana semara dudu

ឆ) ឧបសម្ព័ន្ធនៃប្រាសាទបុរាណសាស្ត្រ

ta sajawaning pemangku Kahyangan Desa lan Pamangku

មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 Maksan Dalem Puri, Maksan Dalem Kebon, Maksan Merajan Ratu
 មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 Sakti, sane sampun kacumpu olih krama desa, tan wenang
 មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 mungguh tedun ring pelinggih ping kalih tan wenang
 មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 nganteb miwah ngemargiang tirta.

បុរេសាស្ត្រ
 Pawos 7

- ៧១ យេន វេនតេន ជាដ្មា កាវាវូង រីង បុរា, កេងីន កាបីនតីន ប្រាដេ
 (1) Yan wenten jadma karawuhang ring Pura, kengin kapintonin prade
 រូមាសាស្ត្រ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 rumasa kasumangsaya, yan tan wiakti.
 មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 jadma inucap kasisipan manut perarem.
- ៧២ ប្រាដេ កាហ្យាងាន កាហានាន ដុរម៉ាង់ហ្គា, បេម៉ាង់កូ
 (2) Prade Kahyangan kahanan durmanggala, pemangku
 បេម៉ាង់កូ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 patut digelis nyadokang ring prajuru mangda marumang krama Desa tur
 មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ មត៌េឆ្មេម្បិក្តិ
 ngewentenang upakara Sapatutnyane
- ៧៣ កាហ្យាងាន កាហានាន ដុរម៉ាង់ហ្គា មីនាកាដិ
 (3) Kahyangan kahanan durmanggala minakadi

បញ្ចេញ

Palet 2

ហិណ្ឌូធម៌យុគ

Indik Rsi Yadnya

ហុហាសិវាញា

Pawos 12

៧៧ សិបដំណើររបស់បង្វិញហូរមិច្ឆិមាធម៌បញ្ចេញសុភវិញ្ញាណ

(1) Sang pacang madeg Pandita utawi madwijati patut masadok ring
ប្រជុំរាជធានីមហាបរិសេដហិណ្ឌូធម៌យុគ
prajuru Desa miwah ring Parisada Hindu Dharma jagat Badung.

៧៨ ប្រជុំរាជធានីបញ្ចេញហិណ្ឌូធម៌យុគបញ្ចេញសុភវិញ្ញាណ

(2) Prajuru desa patut nitenin tur wenang ngalangin prade wenten kacihna
ច្បាប់ស្មោះត្រង់សម្រាប់សាសនាធម៌យុគសម្រាប់សុភវិញ្ញាណ
lepas saking kecap sastra agama miwah dresta tur sareng nyaksinin
ឧបករណ៍សាសនាសម្រាប់ប្រជុំរាជធានីមហាបរិសេដហិណ្ឌូធម៌យុគ
upakara saha nyiarang ring paruman desa tegap rauhing wates
បញ្ចេញសុភវិញ្ញាណបញ្ចេញសុភវិញ្ញាណ
kawenangan muput yadnya

៧៩ ប្រជុំរាជធានីមហាបរិសេដហិណ្ឌូធម៌យុគ

(3) Prajuru patut ngentosin parab sang diniksa ring
សហគមន៍ហិណ្ឌូធម៌យុគសម្រាប់សុភវិញ្ញាណ
sahananing ilikita desa antuk biseka kawikon manut panugran nabeh
គ្រួសារសហគមន៍ហិណ្ឌូធម៌យុគ
nyane, saha kasiarang ring Desa Adat

បញ្ចប់

Palet 3

ហិក្ខិភាវិយាធម៌

Indik Pitra Yadnya

ហុហាសិវាតា

Pawos 17

ព្យាហារធម៌វិយាធម៌កិរិយាធម៌ធម៌វិយាធម៌វិយាធម៌

Dudonan Pitra Yadnya ring Desa Adat Bindu kadi ring sor

វា សម្រេច

(1) Sawa wedana

ហា ធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌

ha makinsan ring ibu pertiwi utawi ring geni,

សង្កត់សង្កត់សង្កត់សង្កត់សង្កត់សង្កត់

sangkaning kantun nutupang prabheya utawi

រូបវន្តសាស្ត្រវិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌

wenten pahetangan tios. Maka cihna pemarginne patut ngaturang

ប្រតិបត្តិវិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌

pejati ring pura prajapati, upakaranyane manut ucap sastra agama

កា ហាវិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌

na atiwa-tiwa utawi ngaben sane wenang abenang jadma sane

ហាវិយាធម៌វិយាធម៌វិយាធម៌វិយាធម៌វិយាធម៌

padem sampun maketus untu

សា ពាក្យ

ca ngalungah

ທາງຢູ່ສູນິຕິງປູບູທາງສີ່ທາລິກາ

tan nuwur sulinggih, puput antuk tirta, sang ngantebang

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

tan ngangge genta, suwen ipun kalih wuku saking dinane

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

lampus ngaben alit inucap minakadi: Ngaben Kerthi Gama,

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

Ngaben Swastha Geni, utawi Ngaben Recadana

໑) ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

na ngaben madia, upakaran ipun mababangkit siki nyantos tetiga,

ບໍ່ຕິກາງາບູບູທາງສີ່ທາລິກາ

pamarginnyane kapuput antuk sulinggih sengker ipun tigang

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

wuku saking Dinane Lampus

໒) ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

ca ngaben agung, upakaranyane ngangge mababangkit langkungan ring

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

nganca dewasa wenang nyekah layon suwen ipun nem sasih' tetiga,

໓) ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

(4) Atma Wedana

໔) ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

ha ngoras utawi nyekah ngangsenseng pemargine ngelanus ring

ທາງຕາລິກາງາບູບູທາງສີ່ທາລິກາ

rahina pengabenan utawi ring roras rahina saking rahina

៧១ ដូង់មក្សិនេតេហ្វិកាហ្វិ

(1) Swardharman sang kaduhkitan

ហ្វ កាវុកេតេហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

ha nyadokang ring bendesa tur nunas tetimbangan ring

កាវុកេតេហ្វិកាហ្វិ

kawentenannyane

គា កាវុកេតេហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

na ngaturin banjar utawi krama desa ngrombo makarya eteh-ete

ប្រាណិកាហ្វិកាហ្វិកាហ្វិកាហ្វិ

pangringkesan sawa, utawi sanc

តិច្ឆាណិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

tiosan manut perarem kadulurin antuk canang ituk-ituk.

៧២ ដូង់មកិកាហ្វិកាហ្វិ

(2) Swadharmaning Desa Adat

ហ្វ កាវុកេតេហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

ha Bendesa maritatas pamargin Sang Kaduhkitan tur ngaturang
tetimbang, napi

តិច្ឆាណិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

tetimbang, napi pacang makinsan utawi lantur kaabenang

គា ប្រាណិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

na Pradene sampun pastika, raris kawentenang kulkul patahu

មនុស្សាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

manut pawos 37 (3) aksara ra

គា ប្រាណិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិកាហ្វិ

ca Panyanggran Desa Adat selanturannyane :

๓๙ កំរតបតិណិ្យាធាតបត្រុតេណិប្យុតបតិ្យ

ta Rikalaning piodalan utawi pujawali

๔๐ ហិដេធម្មាភាវត្តតិកិ្យ

sa Ida Bhatara kantun nycjer

๔๑ រាហិនបហុមនិ្យាធាតបត្រុតេណិប្យុតបតិ្យ

wa Rahina pahuman piodalan khayangan Desa minakadi Budha

តិលិ្យាហតិ្យ ក្រុន្តុយតិសិ្យ ប្យុតបតិ្យ

Keliwon, Budha Umanis, Purnama

៥១ កំរតបតិ្យ

(2) Ngelangkar watang

ប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ ហិដេធម្មាភាវត្តតិកិ្យ ហិដេធម្មាភាវត្តតិកិ្យ

Prade wenten makutang ngemarginin margi asiki, dina tunggal, tan

ធាតុតិសិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ

wenang sane unukuran ngelintangin sane dumunan. Patut sane

តិលិ្យាហតិ្យ ត្រុតេណិប្យុតបតិ្យ

nampekang setra memargi dumunan.

៥២ ធាតុតិសិ្យ

(3) Tan wenang makutang

ហា តិសាបិសិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ

ha tiga sapisan ring setra tunggal rahina tunggal

ណា ម៉ាបេណេម ធាតុតិសិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ

na mapendem asiki ngaben asiki ring setra tunggal rahina tunggal

សា ប៉ាម៉ាហ្សិន ធាតុតិសិ្យ ត្រុតេណិប្យុតបតិ្យ ត្រុតេណិប្យុតបតិ្យ

ca pamargin sawane mangda dabdab tan kalugra magarap mangda

ບາງສາມີໂງ໊໑

Pawos 20

ສາທຽບຮົ່ງທຽບຮົ່ງ

Salah pati-ngulah pati

ປຸງທຽບຮົ່ງທຽບຮົ່ງສາທຽບຮົ່ງທຽບຮົ່ງນັ້ນຮົ່ງທຽບຮົ່ງທຽບຮົ່ງ

Prade wenten krama padem salah pati-ngulah pati pamargine kasukserah

ກິ່ງຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງ

ring tri manggalaning yadnya, makadi sang nruwenang padem, prajuru

ທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງ

desa, sang muput karya yan sami sampun nyungkemin upacara prasida

ທຽບຮົ່ງ

kamargiang

ບາງສາມີໂງ໊໑

Palet 4

ທິດິທຽບຮົ່ງທຽບຮົ່ງ

Indik Manusa Yadnya

ບາງສາມີໂງ໊໑

Pawos 21

ທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງ

(1) Manusa yadnya inggih punika upacara agama mapahayu manusa,

ທິດິທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງທຽບຮົ່ງ

ngawit rare sajeroning garba ngantos sapanjang yusa

ກິລຍາງາລາລິລັບປູນິສບາກູບສາກູບສາກກິຕາງາລາລິ
ring kahyangan, sarwa prani saha upacara-upacara ring bebutan

໘) ກູບສາກບາງສາກກິລັບປູນິສຢັງກະ

(2) Upacara pabiakala ring sarwa prani luire :

ບາ ກິລັບທຸຍບູກກິລາກຸຍວນິລັວຕາທາງາລິສຸກ

ba ring sarwa tumuwuh rikala Tumpek Pengatag Saniscara

ສິງບາກຸສຸບກິຕາ

Kliwon Wuku Wariga

ລາ ກິລັບບິກາຕາສິງຕາສິກິລາກຸຍວນິລັວຕາທາງາລິສຸກ

na ring sarwa ingon-ingon rikala tumpek kandang utawi Saniscara

ສິງບາກຸສຸບຸງາຍ

Kliwon Wuku Uye

໙) ກູບສາກບາງສາກກິລັບປູນິສບາກູບສາກກິຕາງາລາລິ

(3) Bhuta yadnya taler ketah kabawos pecaruan utawi tawur dudonan

ກູບສາກບາງສາກກິລັບປູນິສຢັງກະ

upacara bhuta yadnya luire :

ບາ ຍສບິກາກຸຍວນິລັວຕາທາງາລິສຸກ

ba mesaiban utawi yadnya sesa nyabran rahina wusan ngrateng

ລາ ສິເບາລາ

na segehan

ສາ ສາກຸສາ

ca caru eka sata

ກາ ສາກຸສາ

ra caru panca sata

ລາ ສາກຸສາ

ka caru panca kelud

៧) វិចិត្រមិចតតិវុតសពាធារាមត្តិធិបសព្វបទ្ធិ
 ca ring tileming sasih kesanga kawentenang pacaruan ring
 សព្វសាធារាមត្តិធិមត្តិធិវិក្រសាបិវសាបា
 catus pata Desa Adat Bindu tur ring soang-soang
 បស្សបសាធារាមត្តិធិធិបសព្វបទ្ធិធិសប្បស្សធិសាធារាម
 paumahan kawentenan pacaruan manut ucap sastra agama.
 ខ្ពបសាវាវិក្រសប្បស្សធិសាធារាមត្តិធិសាធារាមត្តិធិ
 Upacara inucap kapuputang antuk tirtha sane kapencah ring
 វិក្រសប្បស្សធិវិក្រសាធារាមត្តិធិសាធារាមត្តិធិ
 genah tawur agung ring catus pata kabupaten Badung

៣) វិចិត្រាបិសត្តតិវុតធាសត្តិវិចិត្រាបិសត្តិវិចិត្រា
 ra ring tanggal pisan sasih kedasa kamargiang brata panyepian luire :

- ១) មាមទិវិក្រា
1 Amati Geni
- ២) មាមទិវិក្រា
2 Amati Karya
- ៣) មាមទិវិក្រា
3 Amati Lelungan
- ៤) មាមទិវិក្រា
4 Amati Lelanguan

បធិវិចិត្រាបិសត្តិវិចិត្រាបិសត្តិវិចិត្រា
 Pamargin brata panyepian manut perarem

៧) វិចិត្រាបិសត្តិវិចិត្រាបិសត្តិវិចិត្រាបិសត្តិវិចិត្រា
 ka riwus rahina nyepi utawi benjangne kawastanin pangembak.

គ្រូម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
krama Desa Adat Bindu ngemargiang paruman agung

បសិមគ្រូម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
pasima kraman munjuk lungsur kawentenani krama desa

២១) ប្រាម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
(2) Prade wenten memurung ring brata panyepian keni danda agung

ហេតិម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
alit manut perarem

សំរាប់
SARGAH IV

សុក្រិមាតាម៉ែរៀបរៀងមាតិកា
SUKERTA TATA PAKRAMAN

ហេតិម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
Palet I

ហិក្រិក្រាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
Indik Krama

ហេតិម្យាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
Pawos 24

២២) សាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
(1) Sane kebaos krama desa inggih punika kulawarga sane maagama
ហិក្រិក្រាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
Hindu saha ngemong karang Desa, utawi karang kedi.

២៣) សាមាតធម៌សង្ក្រាន្តិក្ខតាម៉ែរៀបរៀងមាតិកា
(2) Sajaba punika kasinanggeh tamiu. Tamiu kebinayang dados kalih,

ហ៊ីន្តូប្យុនិធានេធម្មសុខោតមហិក្ខតាប្បមនិក្ខមធម្ម
 inggih punika: tamiu sane maagama Hindu kewastanin krama tamiu,
 ហ៊ីន្តូប្យុនិធានេធម្មសុខោតមហិក្ខតាប្បមនិក្ខមធម្ម
 lan tamiu sioasan ring agama Hindu kewastanin tamiu.

ហុហសិវ្យុឡា
 Pawos 25

គ្រូឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំភ្នំ
 Krama Desa Adat Bindu pawilangan nyane wenten nem soroh luire :

- ១) គ្រូឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំ
 (1) Krama Ngarep, kulawarga sane nyanggra karang ayahan Desa
 ធម្មនិក្ខម ॥
 Adat Bindu.
- ២) គ្រូឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំ
 (2) Krama Panyada, kulawarga sane wenten dedandanan waris saking
 គ្រូឡាធានេធម្ម
 krama ngarep.
- ៣) គ្រូឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំ
 (3) Krama Paron, kulawarga sane mawit saking krama panyada tur
 សម្បត្តិឡាឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំ / សម្បត្តិ
 sampun madue paumahan jenek, medruwe merajan / Sanggah
 គ្រូឡាធានេធម្ម
 Kemulan Taksu.
- ៤) គ្រូឡាធានេធម្មនិក្ខមមិលក្ខត្យាភ្នំភ្នំឡាឡាភ្នំភ្នំ
 (4) Krama Pengele, kulawarga saking dura desa sareng jenek ring

គ្រូមតាមូហិរ

krama ngarep,

១) គ្រូមសូតរាសាគ្រូមប៉ែតសនីគ្រូមតាមូហិរគ្រូមប៉ែតរាសា

(5) Krama Suka Duka, Kulawarga saking krama ngarep, krama penyada,

គ្រូមហុរាវិរសាគ្រូមសម្បត្តិរាសា

krama paron,sane sampun alaki rabi

៤) គ្រូមតារូ

(6) Krama Balu

គ្រូមតារូរូបនីគ្រូមហុរាវិរសា

Krama balu wenten kalih soroh :

២) គ្រូមតារូរូបនីគ្រូមហុរាវិរសាគ្រូមតារូរូប

ha Krama Balu ngelintik, kulawarga balu sane nenten madruwe

ហេយប៉ែតរាសាហេយប៉ែតរូប

ayah penyada utawi ayah pangele

៣) គ្រូមតារូរូបនីគ្រូមហុរាវិរសាគ្រូមតារូរូបហេយ

na Krama Balu ngempu, kaluwarga balu sane madruwe ayah
penyada utawi

ហេយប៉ែតរាសាហេយប៉ែតរូប

penyada utawi ayah pengele

ហ្វាសាស៊ីក្រា
Pawos 26

ក្រា កាប៊ីត្រាវាស្រាមាតាសាមាត្រា

(1) Ngawit dados Krama Desa Adat Bindu

ហា សង្កានីកាវាខាតាវាហាហា

ha Sangkaning ngamong karang ayahan desa

នា សង្កានីកាវាខាតាវាខាតា

na Sangkaning ngamong karang kedi

សា សង្កានីបាបាហា

ca. Sangkaning pawiwahan

ក្រា បាបាហាសាមាតា

(2) Panemaya tedun makrama Desa

ហា កាប្រាសាមាតា(វាហាហាហា)សាមាតា

ha Nyabran sasih Kedasa (rikala Pengembak) tedun makrama

កាហា

ngarep

នា កាប្រាសាមាតាសាមាតាសាមាតា

na Ngantos a sasih mawiwit saking pawiwahan tedun makrama

សុកា ឌុកា

suka duka

Pawos 27

ហុហាសិវ្យាសា

ចាចិវិវាគ្គិបុរស្មុដេមត្យមរាតាធមោត្តិក្ក្យ

Tategenan miwah Swadharma Krama Desa Adat Bindu

៧៧ ចាចិវិវាគ្គិបុរស្មុដេម

(1) Tategenan krama luire :

ហា គ្រមតាហុហិវិវាគ្គិបុរស្មុដេមហាគ្រមតាហុហិវិវាគ្គិបុរស្មុដេម

ha Krama ngarep, keni urunan miwah ayahan mamungkul

គា គ្រមបិកាហាគ្រមហុហិវិវាគ្គិបុរស្មុដេមគ្រមហុហិវិវាគ្គិបុរស្មុដេម

na Krama penyada, krama paron, krama pangele, krama suka

ដូនាចិវិវាគ្គិបុរស្មុដេមហាគ្រមតាហុហិវិវាគ្គិបុរស្មុដេម

duka keni urunan miwah ayahan manut pararem

ឆា គ្រមតាហុហិវិវាគ្គិបុរស្មុដេមហាគ្រមតាហុហិវិវាគ្គិបុរស្មុដេម

ca Krama balu, minakadi balu ngelintik keni urunan memungkul,

ហាគ្រមតាហុហិវិវាគ្គិបុរស្មុដេមហាគ្រមតាហុហិវិវាគ្គិបុរស្មុដេម

ayahan manut kawongannyane. Krama balu ngempu keni

ហុហាសិវ្យាសា

urunan miwah ayahan memungkul.

៧៨ ដូនាចិវិវាគ្គិបុរស្មុដេម

(2) Swadharmaning krama luire :

ហា តាចិវិវាគ្គិបុរស្មុដេមហាគ្រមតាហុហិវិវាគ្គិបុរស្មុដេម

ha Ngajegang saha tinut ring awig-awig miwah pararem Desa

ធមោត្តិក្ក្យ

Adat Bindu.

၈၂။ သန္တိမိသုမ္ပုဒ်သိက္ခိကိၵာတဇာသန္တိန္ဒြီ။
 na Bhakti miwah sutindih ring Desa Adat Bindu
 ၈၃။ နာဇာနာသိက္ခိသိက္ခိမုဂ္ဂပဟယုပက္ခက္ခိကိၵာတဇာ။
 ca Natak panes wiadin tis marupa ayah lan urunan, ngardi
 နာဇာနာသိက္ခိသိက္ခိမုဂ္ဂပဟယုပက္ခက္ခိကိၵာတဇာ။
 kabecikan Desa Adatskala niskala.

၉။ ပိတုဗမ္မဗေ။
 (3) Pituwas karma

၈၄။ ဂုဗာဏိဂုဗမယုကန္တိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိ။
 ha Polih pasayuban miwah kasukertan rikalaning kabanana panca
 သယမက္ခဏာပုဗ္ဗိ။
 bhayamanut pararem

၈၅။ မပ္ပူဇိတုဗိဗမုက္ခန္တိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိဗုဒ္ဓိ။
 na Mapuangkid utawi masuksukan miwah numbas ayah
 မက္ခဏာပုဗ္ဗိ။
 manut perarem

မဟာမဂ္ဂိဗျာ
 Pawos 28

၉၀။ ဇေယျပဗ္ဗုဗုဒ္ဓိသန္တိကိၵာတဇာသန္တိန္ဒြီ၊ မက္ခဏာပုဗ္ဗိ။
 (1) Tamiu patut naur dana ring Desa Adat Bindu, manut perarem

၉၁။ ဇေယျပဗ္ဗုဗုဒ္ဓိသန္တိကိၵာတဇာသန္တိန္ဒြီ၊ မက္ခဏာပုဗ္ဗိ။
 Tamiu patut polih pituas marupa pitulung ring sajeroning
 ကာဗိဇာနာသိက္ခိသိက္ခိမုဂ္ဂပဟယုပက္ခက္ခိကိၵာတဇာ။
 katihan panca bhaya

ບາງບາສົມຖຽນ
Pawos 29

໑໑ ບູສຂຸກຸທຽຽບາງທາຍິສະເກດີ

(1) Wusan dados krama desa minakadi :

໑໑ ມສຸກິນິສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

ha Sangkaning pinunas ngraga, menawi kesah ke dura desa utawi

ຕົນສຸກິນິສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

ngelangkungin segara miwah sanc tiosan

໑໒ ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

na Kasisipang, duaning sampun tan prasida ngesehin solah

ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

maprewerti setata nguwug kecaping awig – awig miwah perarem

໑໒ ມີບູສຂຸກຸທຽຽ

1: Sang-wusan makrama :

໑໑ ມສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີສາງທາຍິສະເກດີ

ha Yan krama ngarep ngamong karang ayahan desa patut ngewaliang

ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

karang ayahannyanc ke Desa Pakraman

໑໒ ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

na Tan polih pah – pahan sangkaning padruwen desa sajawaning pah-

ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

pahan padruwen ring tempek manut perarem

໑໓ ສາສິສິປິງສິສາສຸກຽຽບາງທາຍິສະເກດີສາງທາຍິສະເກດີ

ca Tan polih pasayuban sajeroning ala ayu

na. **ស្រុង់ខេត្តរដ្ឋបាលព្រះវិហារ**
 na. Swadharman sabha Desa ngrincikang sahananing
 បេក្ខន្តិបទរដ្ឋបាលព្រះវិហារ
 wewangunan miwah karya sane mebuat ring
 រដ្ឋបាលព្រះវិហារ
 Desa Adat Bindu.

ca. **សភាព្រឹត្តិការណ៍សង្កាត់បឹងកក់**
 ca. Sabha Desa rikala ngemargiang swadharmannyane ngerincikang
 សភាព្រឹត្តិការណ៍បេក្ខន្តិបទរដ្ឋបាលព្រះវិហារ
 sahananingwewangunan utawi karya sane mebuat kacenter
 បេក្ខន្តិបទរដ្ឋបាលព្រះវិហារ
 antuk prajuru Desa Adat ngelantur nguningang
 មូលនិធិសង្កាត់បឹងកក់
 rerincakannyane ring paruman Desa Adat.

៧១ **សិវ្យា**

(2) Kertha Desa

ha. **បេក្ខន្តិបទរដ្ឋបាលព្រះវិហារ**
 ha. Penyelidiyi dadia kaadegang Kertha Desa ring Desa
 រដ្ឋបាលព្រះវិហារ
 Adat Bindu.

na. **បេក្ខន្តិបទរដ្ឋបាលព្រះវិហារ**
 na. Angga Kertha Desa ngadegang prajuru Kertha Desa.

ca. **ស្រុង់ខេត្តរដ្ឋបាលព្រះវិហារ**
 ca. Swadharman Kertha Desa nyarengin prajuru Desa

ບຽງຄູ່ບາມໍ່ຍາກາດິຍູງພໍ່ມິສກກິງາດາ
Adatmaosang makadi mutusang wicara ring Desa

ເທຍື່ນ ຫຼື
Adat Bindu.

໓) ສິ່ງຊື່ສຳຄັນກ່ອນກາຍື່ນຊື່ສຳຄັນ
ra. Kertha Desa rikala ngamargiang swadharmannyane prajuru

ສາບຸກຊື່ສຳຄັນກ່ອນກາຍື່ນຊື່ສຳຄັນ
kaenter antuk kertha Desa miwah prajuru Desa

ເທຍື່ນ ຫຼື
Adat Bindu.

໔) ສິ່ງຊື່ສຳຄັນກ່ອນກາຍື່ນຊື່ສຳຄັນ
ka. Kertha Desa rikala nepasang wicara mangda nepek ring Tri

ປຸຍາ (໓ ຊື່ສຳຄັນ ສຳຄັນ ສຳຄັນ) ຫຼື
Premana (Bukti, Saksi lan Ilkita).

ບຽງຄູ່ ໓

Palet 4

ບາບຸກຊື່ສຳຄັນ ໓

Pawos 36

ບາບຸກຊື່ສຳຄັນ ໓

Indik Pecalang

໕) ກຸ່ມເທຍື່ນກ່ອນກາຍື່ນຊື່ສຳຄັນ
1) Desa Adat Bindu kapatut ngadegang Pacalang Desa.

໖) ບາບຸກຊື່ສຳຄັນກ່ອນກາຍື່ນຊື່ສຳຄັນ
2) Angga pacalang mawiwit saking soang-soang tempek.

ບໍລິບຸກຄົນສາມາດຮຽນຮູ້ໄດ້
pawilangannyane manut wiguna.

໓) ບຸກຄົນສາມາດເຮັດໜ້າທີ່ຕ່າງໆໄດ້
3) Angga pacalang ngadegang prajuru Pacalang manut dudonannyane.

໔) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ
4) Swadharmaning pacalang nitenin kasukertan pamargin acara minakadi

໕) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ
yadnya ring Desa Adat, acara nyanggra pangrawuh Guru

໖) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ
Wisesa ring Desa Adat, miwah karya ring soang-soang

໗) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ
pakubon Karma manut wiguna.

໘) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ
pacalang miwah prajuru Desa Adat.

໙) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ

໑໐) ສູນຄວາມສະຫງວນສິ່ງທີ່ສຳຄັນຂອງພວກເຮົາ

໑) ບຸກຄົນສາມາດເຮັດໜ້າທີ່ຕ່າງໆໄດ້
5) Pacalang rikala ngamargiang swadharmannyane kaenter antuk prajuru

໒) ບຸກຄົນສາມາດເຮັດໜ້າທີ່ຕ່າງໆໄດ້
pacalang miwah prajuru Desa Adat.

໓) ບຸກຄົນສາມາດເຮັດໜ້າທີ່ຕ່າງໆໄດ້

໔) ບຸກຄົນສາມາດເຮັດໜ້າທີ່ຕ່າງໆໄດ້

ហ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

ha. atulud lamban, tatenggeran tedun ngayah utawi parum

គ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

na. lamban utawi ngambat, tatenggeran urung mekarya/ngayah

ឃ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

ca. tigang klentungan tatenggeran rare lanang embas, kalih

ភ្នំត្រពាំង។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

klentungan, tetenggeran rare istri embas

ង។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

ra. atulud lambat nanggung tigang klentungan, tetenggeran kelayu

ស៊ីតាកូហេតុបូណ៌មតិ។

sekaran utawi padem

ឆ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

ka. bulus atulud nung-ting, tetenggeran ngerorod utawi kicalang daa

ច។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

da. bulus atulud tatenggeran kemalingan utawi kicalang

ដ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

ta. bulus atulud lamban kirang langkung limang menit,

ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

tatenggeran katiban geni bhaya, toya bhaya miwah sapanunggil ipun

ឈ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

sa. bulus kalih tulud tatenggeran palegandangan

ហ។ ហេតុបូណ៌មតិ។ ហេតុហេតុក្នុងក្រុមហេតុបូណ៌មតិ។

wa. bulus tigang tulud, tatenggeran kalebon amuk miwah

សហគន្ធដបទី១

sahanan bhaya pati

៧៧ មន្ត្រីត្រូវត្រួតពិនិត្យម៉ោងពេលវេលា

la. maklentungan manut pawilangan jam utawi galah,

ឃ្លាឃ្លាត្រូវត្រួតពិនិត្យ

latenggeran magebangan

៨១ ឃ្លាត្រូវត្រួតពិនិត្យម៉ោងពេលវេលា

(4) yan wenten tatepakan kulkul bulus atulud ngambat salamine

សហគន្ធដបទី១

sawatara limang menit maka miwah bulus tigang

ឃ្លាត្រូវត្រួតពិនិត្យម៉ោងពេលវេលា

tulud patut katanggurin antuk suaran kulkul soang-soang Desa

សហគន្ធដបទី១

Adat.

បទប្បញ្ញត្តិ

Pawos 38

៧៧ គ្រូសាលាត្រូវត្រួតពិនិត្យម៉ោងពេលវេលា

(1) Kulkul desa katepak sangkaning pituduh prajuru desa

៧៧ សង្កាត់ត្រូវត្រួតពិនិត្យម៉ោងពេលវេលា

(2) Sang nepak tan sangkaning pituduh manawi kahanan bhaya patut

បទប្បញ្ញត្តិសហគន្ធដបទី១
digelis atur supekta maka buatan panepake yan tan sapunika

មិនមែនជាបទប្បញ្ញត្តិសហគន្ធដបទី១

wenang sang mamurung kedanda manut pararem

27) ຈຸນນຸທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ

(3) Kukul katepak sangkaning tan gumanti utawi sangkaning iseng
ທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ
tatepakan manut pawos 37, jadm inucap patut kadanda agung
ບາບິທຸຍະສິນຸທິບສຸມຕຸລີ
alit manut pararem

28) ສຸວາດທະບຸທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ

(4) Krama desa patut nedunin suaran kukul, makta piranti
ຍະສິນຸທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ
manut tatenggeran saha lumaksana kaenter antuk prajuru

ບຸທິບສຸມຕຸລີ

Palet 6

ບິນິທຸຍະສິນຸທິບສຸມຕຸລີ

Indik Parum

ບາບິທຸຍະສິນຸທິບສຸມຕຸລີ

Pawos 39

29) ບາບິທຸຍະສິນຸທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ

(1) Paruman utawi sangkepan ring Desa Adat Bindu

ບິນິທຸຍະສິນຸທິບສຸມຕຸລີ

pawilangannyanc luire :

ບາບິທຸຍະສິນຸທິບສຸມຕຸລີ

ha. Paruman Desa kawentenang:

30) ຕາບຸນຸທິບສຸມຕຸລີທຸຍະສິນຸທິບສຸມຕຸລີບິນິ

l. Nyabran ngesasih ring rahina Budha Umanis maka cihna

សព្វគ្រប់សម្បត្តិចំណែកយាយ
satya duaning sampun tetep panemaya

ឆ្លា កាក្របដំណើរការគំនិតក្នុងចិត្តចំណែក
2. Nyabran ngawarsa nemonin pangembak ring sasih Kadasa
ចេញពីចំណិតស្រដៀងគ្នាមកបាត់ពីក្នុងចិត្ត
penelas wates warsane maosang munjuk lungsur krama
រុករានមិនប្រកាន់ចំណែកសង្គមដើម្បី
desane miwah sane tiosan manut kawigunan

ឆ្លា គម្រោងបង្កើនសេវាសង្គមក្នុងរូបរាងច្រើន
3. Napkala utawi padgatakala maka jalanan arah-arah tetujon

- គ។ បញ្ជូនបុគ្គលិកទៅកាន់តំបន់គ្រប់គ្រង
- na. paruman prajuru kawentenang manut wiguna
- ឃ។ បញ្ជូនគ្រប់គ្រងគ្រប់គ្រង
- ca. paruman sekaa-sekaa manut babuat

ឆ្លា ច្បាប់ចម្រើន
(2) Tata titi parum

ហ។ សុភមង្គលចម្រើនចំណែកច្បាប់ចម្រើន
ha. Sadereng parum kakawitin patut matur uning ring palinggih
បង្កើនសេវាសង្គមក្នុងចំណែកសង្គមក្រុម
panghulun desa, ring Pura Desa miwah ring bale kulkul majalaran
ឧបករណ៍ប្រើប្រាស់ក្នុងចំណែកសង្គម
upakara miwah cane ring ajeng sang rumawos

គ។ បម្រើប្រយោជន៍សង្គមក្រុម
na. pamilet parum patut mabusana adat Bali mawastra,

១៣៧ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 desa kapungkur, nanging tan kawenang mutusang ngawedalang
 ១៣៨ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 tategenan ring krama sadereng kaingkupin antuk krama desa

ហុហ្វាស៊ីវេវេ
 Pawos 41

- ៣៧ សម្តេចនាយករដ្ឋមន្ត្រី
 (1) Sajeroning paruman desa, Bendesa Adat patut nyiarang
 ៣៧១ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 pamargin ngenterang desa, pamekas nganinin indik :
 ៣៧២ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 ha. munjuk lungsur Adatminakadi ayah-ayahan, sulur artha
 ៣៧៣ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 brana druwen desa
- ៣៧៤ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 na. rencana prajuru nganinin usaha desa kapungkur
- ៣៧៥ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 (2) Pamutus paruman desa sinanggéh perarem maka
 ៣៧៦ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី
 pamitegep pamargin awig-awig

ປຫຼືຢາລາ

Palet 7

ບີຊີໂຊກຸບຈາກເດສາ

Indik Druwen Desa

ບາບາສີວະຫຼາ

Pawos 42

ຮຸ້ ປຫຼືບາບາສີວະຫຼາ ທີ່ສາມາດເກີດກຳລັງ

(1) Padruwen Desa Adat Bindu sakadi ring sor :

ບາບາສີວະຫຼາ ທີ່ສາມາດເກີດກຳລັງ

ha Kahyangan desa luire :

ຮຸ້ ປູກາດາດາຍິບຮຸ້ກາດາດາຍິບ

1. Pura Desa miwah Bale Agung

ຫຼື ປູກປູສີ

2. Pura Pusch

ຫຼື ປູກເດດາຍິບ

3. Pura Dalem

໔ ປູກປູຕະບຸນີ

4. Pura Prajapati

໑ ປູກເດດາຍິບຕະບຸນີ

5. Pura Dalem Tungub

໒ ປູກບາບາສີວະຫຼາ

6. Pura Ulun Desa

໙ ປູກຕະບຸນີຍິບປູກາດາດາຍິບເກີດກຳລັງ

7. Pura Jenggala miwah Pura Beji Tamansari

គ។ ក្រុមហ៊ុនធនាគារ

na Bale Desa Adat Bindu

ឃ។ ដីស្រែចម្រុះប្រាសាទ

ca Tanah utawi sawah laba pura lan druwen Desa

ង។ ក្រុមហ៊ុនធនាគារ ក្រុមហ៊ុន

ra Karang desa utawi PKD.

ច។ ក្រុមហ៊ុន

ka LPD

ដ។ ក្រុមហ៊ុនធនាគារស្រុកប្រាសាទ

da Setra minakadi serna pakinsan miwah setra pangesanan

ឆ។ ក្រុមហ៊ុនធនាគារស្រុកប្រាសាទ

ta lelanguan minakadi tetabuhan lan ilen-ilen padruwen Desa luire

ក។ ក្រុមហ៊ុន

1. gong abarung

ខ។ ក្រុមហ៊ុន

2. geguntangan abarung

គ។ ក្រុមហ៊ុនធនាគារស្រុកប្រាសាទ

sa ilikita-ilikita luire pipil krama, awig-awig, pararem

ឃ។ ក្រុមហ៊ុន

wa nyasa, sasanti

ង។ ក្រុមហ៊ុនធនាគារស្រុកប្រាសាទ

(2) Olih-olihan Desa Adat Bindu luire :

ហ។ ក្រុមហ៊ុនធនាគារស្រុកប្រាសាទ

ha saking paupon-upon palaba pura lan druwen Desa

၁၈၂။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
na saking urunan krama Desa Adat

၁၈၃။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
ca saking pikolih utsaha LPD

၁၈၄။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
ra saking paican guru wisesa

၁၈၅။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
ka dana punia sanc patut

ပၢၵ်ႉပိူၼ်ႇ
Pawos 43

၁၈၆။ ပၢၵ်ႉပိူၼ်ႇပၢၵ်ႉပိူၼ်ႇပၢၵ်ႉပိူၼ်ႇပၢၵ်ႉပိူၼ်ႇပၢၵ်ႉပိူၼ်ႇ
(1) Paupon-upon laba pura makamiwah druwen desa sanc lianan kaenter

ပၢၵ်ႉပိူၼ်ႇ
antuk prajuru desa

၁၈၇။ ပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇ
(2) Pikolih lan upon-upon laba pura patut kaangge prabeya

ပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇပိူၼ်ႇ
piodalan, wewangunan miwah sanc tiosan manut kawigunan

၁၈၈။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
(3) Saluwiring druwen desa patut kasurat tur, kaunggahang ring rincikan

၁၈၉။ ၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉၵၢၵ်ႉ
(4) Tan kalugra ngadol utawi ngalah-ngalahin druwen desa

ယၢၵ်ႉယၢၵ်ႉယၢၵ်ႉယၢၵ်ႉယၢၵ်ႉ
yan tan kasungkemin antuk krama desa

បញ្ជី ១២

Palet 8

ហ្វូស ៤៤

Pawos 44

អំណាចការព្រះរាជាណាចក្រកម្ពុជា

Indik Penyanggran Desa

៧៧ បញ្ជីបញ្ជីបញ្ជីបញ្ជី

1) Penyanggran Kahyangan Desa

ហ្វូ សាលារៀនប្រាសាទបុរាណវិទ្យាសាលា

ha. Salwiring prabeya, wewangunan ring Kahyangan Desa

បុគ្គលិកបុគ្គលិកបុគ្គលិកបុគ្គលិក

Adatkasanggra antuk krama Desa Adatmanut perarem.

គា សាលារៀនបុគ្គលិកបុគ្គលិកបុគ្គលិក

na. Salwiring pakaryan nyanggra pujawali utawi piodalan ring

សាលារៀនបុគ្គលិកបុគ្គលិកបុគ្គលិក

Kahyangan Desa, kasanggra antuk krama Desa

បុគ្គលិកបុគ្គលិកបុគ្គលិក

Adatmanut perarem.

៧៨ បញ្ជីបញ្ជីបញ្ជីបញ្ជី

2) Panyanggran kalayu sekaran

ហ្វូ គ្រូបង្រៀនបុគ្គលិកបុគ្គលិក

ha. Krama Desa Adat Bindu pamekas krama suka-duka

ក្រុមប្រឹក្សាបុគ្គលិកបុគ្គលិកបុគ្គលិក

kapatut nyanggra upacara kalayu sekaran manut dudonannyane.

ប៊ីន្តិធិនេត្រូសិរុយាតារុប្បប្បតិវិព្វាគ្នាៗគម្បុរ
pendidikan nasional Republik Indonesia.

បញ្ជី/២
Palet 2

ប៊ីន្តិធិនេត្រូសិរុយាតារុប្បប្បតិវិព្វាគ្នាៗគម្បុរ
Indik Krama Istri

ប្រាសាទ/៤៦
Pawos 46

- ២១ គ្រូប្រឹក្សាវិទ្យាល័យធម្មតិក្ខុប្រឹក្សាសិក្សាសិស្សសិស្សិនី
(1) Krama istri Desa Adat Bindu patut mesikian ring paiketan
មនីសាហិក្ខុនេត្រូសិរុយាតារុប្បប្បតិវិព្វាគ្នាៗគម្បុរ ១២ ២ ១២ ២១
Wanita Hindu Dharma Indonesia utawi WHDI.
- ២២ ២ ២ ១២ ២១ វិទ្យាល័យធម្មតិក្ខុប្រឹក្សាសិក្សាសិស្សសិស្សិនី
(2) WHDI Desa Adat Bindu patut maderbe pararem.

បញ្ជី/៣
Palet 3

ប៊ីន្តិធិនេត្រូសិរុយាតារុប្បប្បតិវិព្វាគ្នាៗគម្បុរ
Indik Sekaa Taruna

ប្រាសាទ/៤៧
Pawos 47

- ២៣ សបសិរុយាតារុប្បប្បតិវិព្វាគ្នាៗគម្បុរ
(1) Sapasira ugi alit-alit pinaka putra-putri krama Desa

ဟ၊ ပိပထိကန္တိ၊ ကေတုပဟန္တုကမ္ပန္တိ။
ha pepadikan, kamanggala antuk pakrunan

ခ၊ ဂိဂုကုကန္တိ၊ ဂုဂုဂိဝိဂုပုကမ္ပန္တိ။
na ngererod, ngrangkat rin wawu kaetut antuk pakrunan

ဆ၊ ငိဂုဂိကုပိကန္တုကိဂိကိ။
ca nyeburin utawi nyentana nyeburin

ဣ၊ ပိပထကုပပထိပထဟပေပေ။

(3) Pidabdab Sang pacang mawiwaha patut :

ဟ၊ မေပုကုကုပပထဟပေပေ (ပုပိပထကုပိပထဟပေ)။
ha sampun manggch daha truna (prasida nganutin undang-undang
ပိပထကုကုကု။ ငိပထကုကု။ ငိပထကု။
perkawinan No. 1 tahun 1974

ခ၊ မကုကုပပထဟပေ (မကုပပထ)။
na sangkaning pada rena (tan kapaksa)

ဆ၊ ပုပထကုပပထဟပေ (ပုပထကုပပထဟပေ)။
ca prade pengambil sios agama kamanggala antuk upacara Sudi
ပိပထ။
Wedani

မကုပပထဟပေ

Pawos 49

ဣ၊ ပိပထဟပေပထဟပေပထဟပေပထဟပေပထဟပေ

(1) Pawiwahan sane kapatutang ring Desa Adat Bindu sekadi ring

ပုပထ

sor :

maritatas manut tan manut kawentenan parabiane

໘໑ ບໍ່ຕີລາບເດີສູງທຸກທາງທາງທາງ

(1) Pemargin papadikan manut dudonan;

໙໑ ຕໍ່ເງິນສະຫຼຸບທຸກທາງທາງທາງທາງທາງ

ha ngamargiang pakrunan maduluran canang pangraos saha

ກາງທຸກທາງທາງທາງທາງທາງທາງທາງທາງ

reruntutan ipun, upasaksi prajuru

໙໒ ກິມຍະບຸກຄົນທຸກທາງທາງທາງທາງທາງທາງທາງທາງ

na risampun puput adung behaosane raris sang istri kaajak budal ring

ບຸກຄົນທຸກທາງທາງທາງທາງທາງທາງທາງທາງທາງ

pakubon sang lanang, kalanturan antuk pabiakala. Saking

ສູນບໍ່ຕີລາບເດີສູງທາງທາງ

kulawarga sang istri nyuarayang

ສູນບຸກຄົນທຸກທາງທາງທາງທາງທາງທາງທາງທາງ

kul-kul manut tatenggeran kicalang daha

໙໓ ອຸບຸກຄົນທຸກທາງທາງທາງທາງທາງທາງທາງທາງ

ca mangda puput tumus sekala-niskala, raris kulawarga purusa

ອຸບຸກຄົນທຸກທາງທາງທາງທາງທາງທາງທາງທາງທາງ

mapajati majalaran antuk upakara mejauman ring marajan sang

ປຸດທະ

pradana

໘໒ ບໍ່ຕີລາບເດີສູງທຸກທາງທາງທາງທາງທາງທາງທາງ

(2) Pemargin ngerorod utawi ngrangkat patut :

໙໑ ບໍ່ຕີລາບເດີສູງທຸກທາງທາງທາງທາງທາງທາງທາງ

ha pagenahan antene tan kengin ring pakubon sang lanang

សុខេត្តវិសេស្យសេស្យ
sadereng mabiakala

៣៧ បូរាមត្សរិវង្សាព្យាបន្តិកគណេសត្ស/ក្សេត្សបាត្រាត្រា
na reraman sang lanang ngawentenan pamalaku/lumaku antuk duta

សត្សិសតិវាហិប្បត្តិសិទ្ធិវិ
saksi sakirang ipun kalih diri

៣៨ បម៉ាតិក្សេត្សសតិវាសិវិប្បត្តិវាហិសេស្យក្សេត្ស
ca pamargin lumaku sakirang-kirang ipun arahina keluarga sang

វង្សាព្យាបន្តិកគណេសត្ស/ក្សេត្សបាត្រាត្រា
lanang ngerahin purin sang daha gumanti ngangkenin ngambil sang

សេស្យសត្សិវាហិសេស្យសេស្យសេស្យ
daha kadulurin surat peneges pada suka citta

៣៩ វាហិសេស្យសេស្យសេស្យសេស្យសេស្យសេស្យសេស្យ
ra rahina pamargin pakrunan kapastikayang olih sang nruwenang

សេស្យ

daha

៤០ វិសេស្យសេស្យសេស្យសេស្យសេស្យសេស្យសេស្យសេស្យ
ka risampun puput adung bebaosane ring pakrunan kalanturin antuk

វិសេស្យសេស្យសេស្យសេស្យសេស្យសេស្យសេស្យសេស្យ

upakara pawiwahan miwah mapajati

ບາງບາສາສາ
Pawos 51

ເອເອສກບກາງຊື່ ຊື່ຄວ້າງກິຊື່ທິກິສວີ່

Tata cara parabian nyentana nyeburin kadi ring sor:

ບາ ກິສາທາຄັກບຸຊຸບູຊູ່ບາຊື່ບາງບາສາສາສິບຸກຂາຊື່

ba rikalane ngeluku puput tur adung bebaosane saking reraman sang

ເອເອສກບຸກຂາຊື່ບາງບາສາສາສິບຸກຂາຊື່

daha sareng reraman sang taruna, sang daha kaangehan purusa sang

ບາງບາສາສາສິບຸກຂາຊື່ບາງບາສາສາສິບຸກຂາຊື່

taruna mangch pradana, kasaksinin antuk prajuru tur

ສາສາສິບຸກຂາຊື່ບາງບາສາສາສິບຸກຂາຊື່

kasurat ring ilikata miwah kasiaran ring krama desa

ຄາ ບວີບບາສາສາສິບຸກຂາຊື່ບາງບາສາສາສິບຸກຂາຊື່

na pawiwahan kamargiang ring pakubon Sang Daha

ສາ ງຸບສາສາສິບຸກຂາຊື່ບາງບາສາສາສິບຸກຂາຊື່

ca upakara mapajati utawi majauman ring pakubon sang taruna

ບູຮູ້ໂຮງ
Palet 5

Palet 5

ບໍລິເວນ
Indik Nyapian

Indik Nyapian

ບາງບາງໂຮງ
Pawos 52 ✓

Pawos 52 ✓

ບູຮູ້ໂຮງ
Nyapian merabian

Nyapian merabian

ໂຮງ ບໍລິເວນບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
ha pawiwahan prasida wusan majalaran palas marabian

ha pawiwahan prasida wusan majalaran palas marabian

ໂຮງ ບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
na palas marabian, wenten sangkaning pada lila, utawi

na palas marabian, wenten sangkaning pada lila, utawi

ບໍລິເວນບູຮູ້ໂຮງບູຮູ້ໂຮງ
mawiwit wicara kabawos nyapian

mawiwit wicara kabawos nyapian

ໂຮງ ບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
ca wusan marabian sahintukan sinalih tunggil lampus kabawos balu

ca wusan marabian sahintukan sinalih tunggil lampus kabawos balu

ໂຮງ ບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
ra sang palas marabian patut atur supekta pailikitan ring sang

ra sang palas marabian patut atur supekta pailikitan ring sang

ບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
rumawos minakadi pengadilan negeri, wastu tuntas apadang,

rumawos minakadi pengadilan negeri, wastu tuntas apadang,

ບູຮູ້ໂຮງບູຮູ້ໂຮງບູຮູ້ໂຮງ
lantur prajuru nyiarang ring krama desa.

lantur prajuru nyiarang ring krama desa.

ຈາກຊາຍໄກ່ສູນຮຸ້ນ
jantos enam sasih

ກາ ປຸກຸທວິສາກາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
ra prade wicarane macihna kadi ring ajeng, saha kakukuhang
ບາທຸທວາທຸທວິສາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
antuk bukti,saksi,ilikita parabian kengin palas yan sampun makakalih
ບາທຸທວາທຸທ
pada cumpu *

ກາ ພາທຸທວິສາກາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
ka yan wenten palas merabian majalaran pada lila, sinanggeh sah
ຸທວິສາກາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
yening wicarane sampun kaputusan antuk sang rumawos.

ດາ ພາທຸທວິສາກາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
da yan wenten krama palas marabian tur sampun wenten ilikita palas,
ຍາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
mewali ring umah ipun, krama punika kena danda ngawaliang
ສູນຮຸ້ນສູນຮຸ້ນສູນຮຸ້ນສູນຮຸ້ນສູນຮຸ້ນສູນຮຸ້ນ
suaran kulkul agung-alit manut pararem

ຕາ ພາທຸທວິສາກາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
ta yan wenten krama maambul-abulan mawiwit saking
ຕາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
biota sajeroning marabian, mawali keumah ipun jantos suwen nyane
ຍາທວນິບຸກທວິກິບາຕິສບາທວາທຸທຸທ
enam sasih sang nampi keni danda agung alit manut pararem,

តើយក្សាម្បត្តិបិទាវិគហ្យំបិសកហិបូក្សាម្បត្តិ
 nanging yan sampun ilikita nyinahyang wicara ipun sampun ring
 ចារាគ្យាវ្យាមាស(បិទាវិគហ្យំ)សំគមនិវ្យាគ្យាគ្រីតិ
 tangan sang rumawos(pemerintah)sang nampi dunungan tan kenī
 បមិស្ម្យា
 pamidanda.

ហុបាសិ្យ១១១
 Pawos 54

បកស្រាវ្យាគ្យាវិហាដ្យាមនិវ្យាសំគមនិវ្យាសាវៈ
 Palas marabian nanging adung malih, sekadi ring sor :
 ហ្ម យាគ្រីតិមបកស្រាវ្យាគ្យាវិហាដ្យាមនិវ្យា
 ha yan wenten krama palas marabian, nanging macihna adung malih
 បញ្ចុបិទាវិគហ្យំបិសកហិបូក្សាម្បត្តិបិទាវិគហ្យំ
 patut ngawitin malih ngalaksanayang widi widana pawiwahan
 ហ្ម យាគ្រីតិមបកស្រាវ្យាគ្យាវិហាដ្យាមនិវ្យា
 na yan wenten krama sekadi punika kenī danda ngawaliang
 ស្រាវ្យាគ្យាវិហាដ្យាមនិវ្យាសំគមនិវ្យាសាវៈ
 suaran kulkul,agung-alit manut pararem

ហុបាសិ្យ១១១
 Pawos 55

ហ្ម យាគ្រីតិមបកស្រាវ្យាគ្យាវិហាដ្យាមនិវ្យា
 (1) Krama balu kabinayang dados :

សិល្ប៍បុរាណ
sinanggeh kapurusa

៣) កាវេណង់ មាវិវាហា មាលីហ៍ យ៉ាវេន់តេន កាបេបាសាន សាគី
ra kawenangan mawiwaha malih, yan wenten kabebasan saking

ប្រាណា (ដាហា-តារូណា) ឬតាវិកូលាវ៉ា កាបុរុសាន
pianak (daha-taruna) utawi kulawarga kapurusan

៣) កាបុរុសាន មាវិវាហា មាលីហ៍ យ៉ាវេន់តេន កាបេបាសាន

(3) Balu kaucap tan pageh sekadi ring sor :

ហា ដ្រាតិ ក្រាមា ឬតាវិកូលាវ៉ា

ha drati krama utawi paradara

ណា មាតិលាវ សាគី បាគុបុន តាន មាសាដុក យ៉ាតុស ធនាម សាសិ
na matilar saking pakubon tan masadok jantos enam sasih

សា ណាដុល, ណាដេហង មាគីដិហង ដ្រុវេ (វារីស) តាន បូលីហ៍

ca ngadol, ngadehang makidihang druwe (waris) tan polih

កាបេបាសាន សាគី បាគុបុន យ៉ាវេន់តេន កាបេបាសាន
kabebasan saking waris pinih tampek

kabebasan saking waris pinih tampek

តា ឡេម៉ាសា មាវិវាហា មាលីហ៍ យ៉ាវេន់តេន កាបេបាសាន សាគី
ta lempas saking swadarma siosan tan prasida ngesehin solah

ឡេម៉ាសា មាវិវាហា មាលីហ៍ យ៉ាវេន់តេន កាបេបាសាន សាគី

មាប្រាវេរី មាដេប៉ា រីង ប៊ុតុដុ កូលាវ៉ា កាបុរុសាន
maprawerti marep ring pituduh kulawarga purusa

maprawerti marep ring pituduh kulawarga purusa

៣) យ៉ាវេន់តេន កាបេបាសាន សាគី បាគុបុន យ៉ាវេន់តេន កាបេបាសាន

(4) Yan macihna kadi ring ajeng balu inucap ten polih upon-upon waris,

សាមាលីហ៍ កាងកាត កាតុនដុន កាបេបាសាន សាគី បាគុបុន យ៉ាវេន់តេន កាបេបាសាន
samaliha kaangkat katundung saking genahnyane

samaliha kaangkat katundung saking genahnyane

၆၆၆ နဂ္ဂိၣ်ကွဲၣ်ပၣ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ
 ngandeg sang pacang makarya, saha ngicenin pamutus mangda
 ၆၆၇ နပုၣ်တၢ်တၢ်မိၣ်န့ၣ်တၢ်ဟံးမၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ
 kapuputang riin bebaosane sulfur utawi wicaranyane

မၤဟံးမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ
 Pawos 58

၆၆၈ မၤဟံးမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

(1) Paperasan sane kapatut ring desa ri sampun macihna:

မၤ ဝိမိဝိမိသၢလၢပၣ်မၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

ha. Widi widana pamerasan;

၆၆၉ နမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

na. Kasaksinin antuk prajuru desa sane makelingang utawi

တၢ်မိၣ်န့ၣ်တၢ်ဟံးမၤ

ngilikitayang;

၆၇၀ နမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

ca. Kasiarang ring puruman desa.

၆၇၁ မၤဟံးမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

(2) Sane patut kaperas anggen sentana kadi ring sor:

မၤ နဂ္ဂိၣ်ကွဲၣ်ပၣ်လၢဆဲၣ်မၤမၤ

ha. Jatma maagama Hindu;

၆၇၂ နမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

na. Kulawarga saking lanang, prade tan wenten kengin saking

မၤဟံးမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤတၢ်ဂၢၢ်လၢဆဲၣ်မၤမၤ

wadon, yaning taler tan wenten wawu kengin saking kayun;

ບາ ທຸງບຸທິຕາ ຄາວຂີ້ຕາ ສູນບາ ທຸລາ ທຸງຕາ ທີ່ ບູມສາ
 ha. Due tengah, makadi tegal ayahan desa, kahyangan, pusaka,
 ພິບສາ ທາ ທຸງ ທຸລາ ທຸງ ທຸລາ ທຸລາ
 siwa karana, lan sane siosan;

ຂ ບຸງອາດາ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ
 na. Pagunakayan, tatadan/jiwa dana, hutang piutang.

ຕ ບຸງອາດາ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ
 (1) Wawu kengin kabaos warisan prade wenten:

ບາ ພິບສາ ທຸລາ (ບຸບຸບຸ ທຸລາ)
 ha. Sang mapiturun (pawaris);

ຂ ທຸລາ ທຸລາ ທຸລາ (ທຸລາ ທຸລາ ທຸລາ)
 na. Katurunan (ahli waris);

ສ ພິບສາ ທຸລາ ທຸລາ ທຸລາ (ທຸລາ ທຸລາ ທຸລາ)
 ca. Artha brana tategenan (ayah-ayahan).

ບາ ທຸລາ ທຸລາ
Pawos 60

ຕ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ
 (1) Ahli waris, luire:

ບາ ບຸບຸບຸ ທຸລາ ທຸລາ
 ha. Pratisentana purusa;

ຂ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ ທຸລາ
 na. Sentana rajeg utawi sentana paperasan;

271 ປຸກທາຫຸກຊູຊື່ກຸກສະທິກິບາດິມາກສະມິກຊື່ກຸກບູບິບກິສິ

(2) Prade tan wenten sakadi ring ajeng sanc sinangggeh ahli waris:

ບາ ຫຼຸກທຸກທຸກຸກມິນິທຸກທຸກບິເຮກທິບຸກທຍທລາ

ba. Turunan purusa pernah ngunggahang makadi rerama lanang,

ບິເຮກທິບິເຮກທຸກທາກທຸກບຸກທຍິສທິບຸກທຍິກຸລາທິ

pekak, selanturnyane, rerama misan, rerama mindon;

ນາ ຫຼຸກທຸກທຸກຸກມິນິທຸກທຸກສະມິເຮກທິ

na. Turunan purusa pernah ke samping makadi

ທຸກບາທຸກສະມິບິບຸກທິບິກຸລາທິ

kaponakan di misan miwah di mindon.

272 ສູດ່ວສິບູບິບກິສາຫຼຸກ

(3) Swadarmaning ahli waris patut:

ບາ ຈິກິຍສບາຕຸຫຼາບາພິທິທຸກທຸກທຸກທຸກທຸກທຸກທຸກ

ba. Nerima saha ngutsahayang tetamian pah-pahan leluhurnyane,

ຍາກທິຕຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກ

makadi ngrempon sanggah/merajan, Pura, saha

ບາຕຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກ

pangupakarannyane miwah ayah-ayahan pawaris;

ນາ ຕາກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກ

na. Ngabenang pawaris saha nglanturang upacara-upacara pitra

ທຸກທຸກ

yadnya.

ສາ ທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກທຸກ

ca. Naurin hutang-hutang pawaris manut panglokika.

ນຶ່ງໆນວນວາຫຼາຍຊື່ນຶ່ງ
nyelempot lan madestar.

ສ໑ ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
ca. paruman prasida kakawitin yan sampun katedunin antuk krama
ລິນທັງຕິທິບາທິຕາ
lintangin ringatenga

ກ໑ ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
ra. paruman kakawitin antuk nguncarang puja panganjali tur
ສາບູບູທີ່ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
kapuputang antuk ngucaran puja parama santi kacater olih
ປາງກູ
prajuru

ຫຼ໑ ສາບູບູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
(3) Kaputusan paruman sinanggech sah madasar
ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
antuk pikayun gilik-seguluk, sampun kesungkemin antuk kalih
ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
pahtiga pamilet, maka pamiteges patut kasurat tur kasiarang ring
ບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
paruman inucap

ບາງບາຍມິດທາລະນີ 301
Pawos 40

ເດຕິບາງຄູບາຍມິດທາລະນີທີ່ຫຼາຍກວ່າບາງຄູບາຍມິດທາລະນີ
Daging paruman prajuru desa ngrincikang pangerencana utawi usaha

31. ក្រោយមេម្ចីមរិសិក្រនាតិក្រុមហនិកហាសិប្បក្រុមហនិក្រុម

(4) Boya ahli waris, kengin muponin hasil manut dudonan, luire:

ហ។ ស័ន្តានប្បុរសិស្សស្រីសុខមរិសិក្រ

ha. Sentana luh, selami durung kesah mawiwaha;

គ។ ក្រោយប្បុរសិស្សស្រីសុខមរិសិក្រ(ក្រោយមេម្ចីមរិសិក្រ)

na. Balu luh wiadin balu muani nyeburin (soang-soang boya sentana).

មេម្ចីមរិសិក្រនាតិក្រុមហនិកហាសិប្បក្រុម

Pawaris rikala kantung nycneng kengin maweweh pinaka

តិប្បក្រុមហនិក្រុមហនិក្រុមហនិក្រុមហនិក្រុម

jiwadana, tetatadan utawi bekel ring okane sane kesah mawiwaha.

មហាសិក្រ

Pawos 62

៣។ ប្រាជ្ញាសាស្ត្រនៃប្រាជ្ញាសាស្ត្រនៃប្រាជ្ញាសាស្ត្រ

(1) Prade sajeroning pakulawargan wenten ahli waris langkungan ring

មេម្ចីមរិសិក្រ

adiri patut:

ហ។ ក្រោយមេម្ចីមរិសិក្រនាតិក្រុមហនិកហាសិប្បក្រុម

ha. Kawentenang paigum indik "pedum waris" inucap;

គ។ យ៉ានតានប្រាជ្ញាសាស្ត្រនៃប្រាជ្ញាសាស្ត្រ

na. Yan tan prasida katunasang tatimbang ring Prajuru desa;

ឃ។ ប្រាជ្ញាសាស្ត្រនៃប្រាជ្ញាសាស្ត្រនៃប្រាជ្ញាសាស្ត្រ

ca. Prade taler tan wenten cumpu ring panepas prajuru desa,

ບາງຫຼາຍບຸກຄົນທີ່ທຸກໆບຸກຄົນທີ່ຮຽນສູງສາມາດເຂົ້າ
 patut kadauhang ring Kertha Desa, prade taler tan kacumponin,
 ກະຕິກຳຮຽນສຳນັກສູງສາມາດເຂົ້າ (ບໍ່ຕາມຄຳສັ່ງ)
 kengin katunasang ring sang rumaos (Pengadilan Negeri).

- ໘) ບຸກຄົນທີ່ບໍ່ມີສິດສູງສາມາດເຂົ້າ
 (2) Prade karang inucap kaputungan, patut prajuru desa nibakang ring:

ບາ ສິດສູງສາມາດເຂົ້າ

ha. Sang sinanggech ahli waris;

ຄາ ສິດສູງສາມາດເຂົ້າ

na. Sang kengin anggen sentana

ສາ ບຸກຄົນທີ່ບໍ່ມີສິດສູງສາມາດເຂົ້າ

ca. Prade taler tan wenten cumpu ring panepas prajuru,

ກະຕິກຳຮຽນສາມາດເຂົ້າ

kengin kalotrean.

- ໙) ບຸກຄົນທີ່ບໍ່ມີສິດສູງສາມາດເຂົ້າ
 (3) Prade jantos karang desa utawi PKD kepah utawi kasepih,

ບາງໆບຸກຄົນທີ່ບໍ່ມີສິດສູງສາມາດເຂົ້າ

patut soang-soang nedunin makrama ngarep.

ឆៃឡា
SARGAH VI

សូត្រធម្មបទបញ្ចមហានិទ្ទេស
SUKERTA TATA PALEMAHAN

បញ្ចម្រាស
Palet 1

ហិឡិករាងធម្មបទបញ្ចមហានិទ្ទេស
Indik Karang, Tegal lan Carik

បុប្ផាសិរាសិ
Pawos 63

- ៧។ បទិសករាងធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- (1) Pawilangan karang ayahan Desa Pakraman wenten kalih soroh luire
- ហ។ គរាងធម្មបទ (១ប គរ ១ធម)។
- ha. karang desa (PKD)
- គ។ គរាងធម្មបទ (ក្រុមគរ) សុទ្ធជាបទិសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- na. karang kedi (guna kaya) sane wenten ilikitan ipun
- ៨។ សបសិរាសិសិរាសិគរាងធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- (2) Sapasira ugi ngamong karang (tegal) patut ngawentenang
- បទិសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- wates marupa tembok utawi pagehan
- ៩។ គរាងធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- (3) Karang patut magaleng keluanan artos ipun magaleng kaler
- ប្រទិសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេសធម្មបទបញ្ចមហានិទ្ទេស
- wiyadin kangin. Sane ngardinin wates wiyadin pawanengan patut sane

ຍຸກກູບສກໍປຼເດີຊິຕາບຸກຸກເດີເຕັກຄູເບດິມາທ
madrue karang wiadin tegalan sane di tebenan utawi sane
ກເດີກຸບາທາງເດີຊິຕາບຸກຸກາທິ||
badelodan wiadin badauhan

31 ພາງຊຽງຊຽງກາສາກິຕິປຸກກູບຊຽງຊຽງບາເຜີ
(4) Yan wenten karang kabebeng, prajuru patut ngutsahayang
ກຸບຊຽງເກີ||
wenten margi

41 ພາງຊຽງຊຽງກາສາບຸກຸກາທິໄມ່ເປັປຸກກູກິຕາສາສາກິ
(5) Yan wenten karang kaputungan, wenang prajuru nibakang karang
ບຸກິສາສາເບັສຍກິສຸຍບາກາທິພູກຸກາວາກິໄມ່ເປັສາສາ
punika, kapertama ring krama paron, yan tan polih wenang katiba
ກິສຸຍບາກາທິປຸກກູບຊຽງຊຽງບາເຜີ||
ring krama penyade wiyadin ring krama pangele.

61 ພາງຊຽງຊຽງກາສາເປັບສາກາທາງເດີຊິຕາບຸກຸກາທິກາສາສາ
(6) Yan wenten jadmā padem ring pakarangan wiyadin tegalan anak sios,
ໄມ່ເປັປຸກກູບຊຽງຊຽງກາສາບຸກຸກາທິກາສາສາທິກາສາສາ
wenang sang nruwenang sawa punika nyarunin wiyadin mrayascita
ກິສາກາບຸກິສາສາກິບາກິທິປຸກກູບຊຽງຊຽງບາເຜີ||
genahe punika, agung alit upacara manut dresta

71 ພາງຊຽງຊຽງກາສາເປັບສາກາທາງເດີຊິຕາບຸກຸກາທິກາສາສາ
(7) Yan wenten jadmā ngentasang sawan manusa ring
ບສາກາທາງເດີຊິຕາບຸກຸກາທິກາສາສາສາໄມ່ເປັປຸກກູບ
pakarangan wiyadin tegalan anak sios, wenang sang madruwe

សប្បុរសភាពវាចាវិញ្ញាណប្រយោជន៍
 sawa punika nyarunin utawi mrayascita, agung alit manut dresta ring
 គេវាហូរចំណែកប្រយោជន៍សិរីសោភ័ណប្រយោជន៍
 karang utawi tegal sane kaentasin. Pamargin caru utawi prayascita
 ប្បុរសភាពវាចាវិញ្ញាណប្រយោជន៍សិរីសោភ័ណប្រយោជន៍
 punika kamargiang ring genahe sane kaentasan sawa pinih riyin,
 ច្បាប់សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
 tur sane kaentasin pungkuran puput tirtha kamanten

- ៥។ យាងគ្រប់គ្រងប្រយោជន៍សិរីសោភ័ណប្រយោជន៍
- (8) Yan wenten jadna padem tun wenten ngangkenin sawa punika,
 ប្រយោជន៍សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
 wenang prajuru masadok ring sang ngawe wenang utawi pemerintah

ហេតុអ្វី?
 Pawos 64

- ៧។ ប្រយោជន៍សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
- (1) Tan wenang parilaksana sekadi ring sor
 - ២។ ប្រយោជន៍សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល (រូប ២ ១២)
 - ha tan wenang ngadol miwah ngilikitayang "karang Desa" (PKD)
 យោជន៍សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
 yadiastun sampun dados tegal utawi sawah
 - ៣។ ប្រយោជន៍សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
 - na tan wenang ngalah-ngalahang karang utawi tegal, margi, genah
 សុភមង្គលសុភមង្គលសុភមង្គលសុភមង្គល
 sane sinanggeh suci makadi kahyangan, miwah setra

ca ចាត់វេនាង ឡើងវិញ វេនាង វេនាង វេនាង វេនាង
 ៗ វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 toyan pawaregan lan sapanunggil ipun ke pakarangan utawi
 ចាត់វេនាង វេនាង វេនាង វេនាង
 tegal anak sios

ra ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 ra tan wenang ngentungan lulu, wangken wewalungan, ring
 វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 pekarangan utawi tegal anak sios

ka ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 ka tan wenang ngentungan tulang manusa, ring pekarangan utawi
 ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 tegal anak sios

da ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 da tan wenang nanem, nunjel sawan manusa ring pekarangan utawi
 ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 tegal, yadiastun karang inucap pakarangan ngeraga

ta ចាត់វេនាង វេនាង វេនាង វេនាង វេនាង វេនាង
 ta tan wenang makta tanah setra ke pakarangan utawi tegal

១) វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង វេនាង

(2) Yan wenten jadma maparilaksana manut aksara :

(ហា ណា ចា រា កា ដា តា) វេនាង វេនាង វេនាង វេនាង

(ha, na, ca, ra, ka, da, ta,) ring ajeng, wenang jadma

ហិក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ
 inucap ngawaliang tanabe sane kaambil, ngebet sane kapandem,
 កាណិវិញ្ញាណតិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិ
 nyampetin sane kaembahin, ngingsirang sane marupa lulu utawi
 ហុក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ
 wangken wewalungan, tur jadma punika patut kadanda
 ឧត្ត/ហរិវិញ្ញាណតិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិ
 agung/alit dadandan manut perarem

៣១ ហុក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ

(3) Yan weriten jadma maparilaksana pamekas manut aksara :

(នា កា ដា តា) សាមាណិវិញ្ញាណតិវិញ្ញាណិវិញ្ញាណិវិញ្ញាណិ

(na, ka, da, ta) sajabaning kadanda manut perarem patut taler

កាណិវិញ្ញាណតិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិ

ngawewehin antuk prayascita utawi caru, agung/alit upacara manut

សាមាណិវិញ្ញាណិ

sastra dresta

ហុក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ

Palet 2

ហិក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ

Indik Pepayonan

ហុក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិ

Pawos 65

៣២ ហុក្ខុស្តប្បុរេស្ស័យេនាមសុភកតាម្ពិណិវិកិវិញ្ញាណតិវិញ្ញាណិវិញ្ញាណិវិញ្ញាណិវិញ្ញាណិ

(1) Pradene nanem tanem tuwuh patut 2,25 meter ngajeroang saking

၉၅။ ယင်္ဂိယဝင်္တင် ဘေဝလွန်ဂါ/ဗိယွေဝဲ တာမာဗျာဏိယာဝါဂါ

(2) Yaning wenten wewalungan lech/melumbar, ngarusak wiyadin polih neda

ပိယွေဝဲ ဘေဝလွန်ဂါ ဘေဝလွန်ဂါ

pemulan-mulan wenang sang nruwenang wewalungan punika

ကသေယျာဝါ/ပာပိဗျာဏိယာဝါ/မာဗျာဏိယာဝါ

kadanda agung/alit dadandan manut pararem, sajabaning kadanda

ဂါပာပိဗျာဏိယာဝါ ပိယွေဝဲ တာမာဗျာဏိယာဝါ

ring ajeng taler kasisipang naur penghargaan abiane sane kateda/karusak

ကသေယျာဝါ/ပာပိဗျာဏိယာဝါ ပိယွေဝဲ တာမာဗျာဏိယာဝါ

agung/alit dadandan ipun kaitung antuk prajuru desa.

၉၆။ ယင်္ဂိယဝင်္တင် ဘေဝလွန်ဂါ/ကသေယျာဝါ ပိယွေဝဲ

(3) Yening wenten wewalungan lech, kaetut uri ring sang nruwenang,

ပိယွေဝဲ ဘေဝလွန်ဂါ ဘေဝလွန်ဂါ

prade wewalungan punika polih neda wiadin polih ngranjing ring

ဂါပာပိဗျာဏိယာဝါ ပိယွေဝဲ တာမာဗျာဏိယာဝါ

genahe suci sang nruwenang luput ring kaiwangian sajabaning

ပိယွေဝဲ ဘေဝလွန်ဂါ ပိယွေဝဲ တာမာဗျာဏိယာဝါ

ipun patut mrayascita/nyarunin genahe suci manut drestha.

၉၇။ ယင်္ဂိယဝင်္တင် ဘေဝလွန်ဂါ/ကသေယျာဝါ ပိယွေဝဲ

(4) Yening wenten wewalungan ngranjing ka genahe suci makadi Pura,

ဗိယွေဝဲ ဘေဝလွန်ဂါ ပိယွေဝဲ တာမာဗျာဏိယာဝါ

Merajan lan supanunggilanipun, tan ketut uri, sang nruwenang

ပိယွေဝဲ ဘေဝလွန်ဂါ ပိယွေဝဲ တာမာဗျာဏိယာဝါ

wewalungan punika patut kadanda mrascita/nyarunin genahe sane

ສາກຕູ້ໂລກ/ບານີທຽບສາກຍາຄູມູມູ
karanjangan agung/alit upacara manut drestha.

໑) ງເລີງບູຮູບພູຕາລີ/ເບີງຕາສິງຕາລີ/ກິທູບພູບລາທາສິງ
(5) Yening wenten wewalungan.ingon-ingon, ritakala kataban metu

ບາດໂຍທາສາກສິງຍາລີ/ທ່ຽງບູຮູບພູມິ
padem tan sangkaning gumanti, tur wenten saksi sang

ລາລາທາສາກສິງບູຮູບພູມິ
naban patut luput saking kaiwangan.

ບາບາມີ/໒໗
Pawos 67

໒) ທາລາສາກສິງ

(1) Tata cara naban luire :

໑) ສິລາລາທາສາກສິງບູຮູບພູມິສິງກິລິກິລິກິບູຮູບພູມິ
ha. Sang naban patut wenten saksi sakirang-kirang ipun kalih diri,

ທ່ຽງບູຮູບພູຕາລີ/ເບີງຕາສິງຕາລີ
tur wewalungan/ingon-ingon punika

ທາລາທາສາກສິງບູຮູບພູມິ
kategul/kadedehan kasawenin antuk tetanduran sane karusak saha

ບູຮູບພູຕາລີ/ເບີງຕາສິງຕາລີ
pramangkin wewalungan punika kabakta ring prajuru desa.

໒) ງເລີງບູຮູບພູຕາລີ/ເບີງຕາສິງຕາລີ
na. Yaning wenten wewalungan/ingon-ingon kataban arahina

(໒໔ ຈົ່ງ) ທ່ຽງບູຮູບພູຕາລີ/ເບີງຕາສິງຕາລີ
(24 jam) tan wenten sane ngangkenin patut wewalungan/

តាមដំណើរការ
kateda wiyadin karusak.

បញ្ជីទី១
Palet 4

ហិរញ្ញបញ្ជី
Indik Wewangunan

បទដ្ឋានទី៤៨
Pawos 68

៣៧ មន្ត្រីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
Saluwirin wewangunan mangda nganutin kecap asta
ក្រសួងកសិកម្ម
bumi miwah asta kosala kosali.

៣៨ យន្តការបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
(2) Yan ngawentenan wewangunan,
ភារកិច្ចបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
raris ngalintangin wiadin ngungkulin ke pisaga mekadi
និយមន័យបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
capcapan miwah sapanunggilan ipun, sang
កាតព្វកិច្ចបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
kaberatan patut ngalungguhan ring sane madruwe wewangunan punika,
យន្តការបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
yan prade sang madruwe wewangunan punika memengkung, prajuru
ក្រសួងកសិកម្មបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជីបញ្ជី
desa wenang nyepat gantungin tur sang madruwe wewangunan punika.

မညကွက်လှူဖမ်းဝိဂုဏ်သင်္ဃာတိဝိသုဒ္ဓိသင်္ဃာတိဝိသုဒ္ဓိ
mangda nugel utawi mongkar wewangunan punika, nanging tan polih

ပျာဏာယ။
prabeya.

ပဉ္စမပါး
Palet 5

Palet 5

မိန့်ညွှန်ပုဂံသိက္ခာစံပယ်ပါး
Indik Karesikan lan Keasrian

Indik Karesikan lan Keasrian

ပာဝေပါး
Pawos 69

Pawos 69

၇၅။ သမုပိတေပါး

(1) Karesikan

၇၅။ ဂုဏ်ထူးသင်္ဃာတိဝိသုဒ္ဓိသင်္ဃာတိဝိသုဒ္ဓိ
ha. Desa Adat Bindu kapatut nitenin karesikan ring Tri

ha. Desa Adat Bindu kapatut nitenin karesikan ring Tri

မန္တလေးဂုဏ်ထူးသင်္ဃာတိဝိသုဒ္ဓိသင်္ဃာတိဝိသုဒ္ဓိ
Mandala Desa miwah ring pakubon soang-soang krama.

Mandala Desa miwah ring pakubon soang-soang krama.

၇၆။ ကရားဂုဏ်ထူးသင်္ဃာတိဝိသုဒ္ဓိသင်္ဃာတိဝိသုဒ္ဓိ
na. Krama Desa Adat patut gotong royong

na. Krama Desa Adat patut gotong royong

မန္တလေးဂုဏ်ထူးသင်္ဃာတိဝိသုဒ္ဓိသင်္ဃာတိဝိသုဒ္ဓိ
mareresik manut wiguna.

mareresik manut wiguna.

၇၇။ ပြာညွှန်ပုဂံသိက္ခာစံပယ်ပါး
ca. Prajuru Desa Adatpatut nitenin genah ngutang leluu.

ca. Prajuru Desa Adatpatut nitenin genah ngutang leluu.

၇၈။ မဟာသိက္ခာစံပယ်ပါး
ra. Sahananing leluu patut kapilah manut kawentenannyane leluu

ra. Sahananing leluu patut kapilah manut kawentenannyane leluu

បាត់ដំបង

Palet 6

ហិណ្ឌូសេត្រា

Indik Setra

បាត់ដំបង

Pawos 70

៧៧ ក្រុមភូមិភាគឦសានសេត្រាហិណ្ឌូសេត្រា

(1) Desa Adat Bindu maderbe setra Hindu sane mawasta setra

កាណាមយូ

Gandamayu.

៧៨ សាជានិក្ខេបសេត្រាតាមធម្មតាសេត្រា

(2) Sajabanin setra taler maderbe sema pakinsan ring pertiwi.

៧៩ ក្រុមភូមិភាគឦសានសេត្រាហិណ្ឌូសេត្រា

(3) Krama Desa Adat Bindu-patut nitenin-karesikan,

កាស្រីរីនិក្ខេបសេត្រាតាមធម្មតាសេត្រា

kaasrian ring setra lan sema, miwah nitenin tata kerthaning ring setra.

៨០ បាត់ដំបងសេត្រា

(4) Tata Kerthaning ring setra luwire :

ហា រិកាលាណ្ណេនាតាមធម្មតាសេត្រា

ha. Rikala ngendag tan wenang makta tanah setra ke Desa Adat.

នា បាត់ដំបងសេត្រា

na. Tan wenang mekarya kuburan.

បា បាត់ដំបងសេត្រា

ca. Tan wenang nginepang bangbang.

- ၅၂ ပျာဒကုပဏ္ဍိတဝေပျာက္ခဏေဝိသေဝိက္ခမဗျ
- (5) Prade wenten krama mamurug tata kerthaning ring setra patut
ပဗျာဒကုပဏ္ဍိတဝေပျာက္ခဏေဝိသေဝိက္ခမဗျ။
kadanda manut pararem.

သံကုလ်

SARGAH VII

ဝိဇာကလကသေဝိသေဝိက္ခမဗျ

WICARA LAN PAMIDANDA

ပဗျာဒကုပဏ္ဍိတ

Palet I

ဟိန္ဒိန္ဒါယ

Indik Bhaya

ပာဝဝါလ်

Pawos 71

၅၃ ကလကသေဝိသေဝိက္ခမဗျ

- (1) Bacakan panca bhaya luire :

ဟာ ဟိန္ဒိန္ဒါယ(ပျာဒကုပဏ္ဍိတ)။

ha Geni Bhaya (puun).

၅၄ နေဝိသေဝိသေဝိက္ခမဗျ(ခမ်ဗေဝိသေဝိသေဝိက္ခမဗျ)။

na. Artha bhaya (kemalingan, karampok miwah sapanunggil ipun).

၅၅ ဝိသေဝိသေဝိသေဝိက္ခမဗျ(ခမ်ဗေဝိသေဝိသေဝိက္ခမဗျ)

ca. jiwa Bhaya (kaamuk, miwah sapanunggil ipun)

၅၆ ဂုဏ်သေဝိသေဝိသေဝိက္ခမဗျ(ဟေဝိသေဝိသေဝိသေဝိက္ခမဗျ)။

ra. Toya Bhaya (anyud, katiben blabar agung).

ka. Setri Bhaya (kapalagandang).

ka. Setri Bhaya (kapalagandang).

(2) Sapasira ugi krama desa kahanan wiyadin manggihin sang kahanan

ka. Sapasira ugi krama desa kahanan wiyadin manggihin sang kahanan

Bhaya patut mapitulung nyuwarayang kulkul manut tata tetepakan ipun.

Bhaya patut mapitulung nyuwarayang kulkul manut tata tetepakan ipun.

ບາບສາມຮຸ້ງ

Pawos 72

(1) Maling lan merusak

(1) Maling lan merusak

ha. Yan wenten jadmā memaling wiyadin ngerusak ring sajeroning Desa

ha. Yan wenten jadmā memaling wiyadin ngerusak ring sajeroning Desa

Adat Bindu, prade memaling utawi ngerusak upami

Adat Bindu, prade memaling utawi ngerusak upami

mapengharga Rp.100.000,- (satus tali rupiah) prajuru desa wenang

mapengharga Rp.100.000,- (satus tali rupiah) prajuru desa wenang

nibakin danda saka wit nikel ping lima.

nibakin danda saka wit nikel ping lima.

na. Yening barang malingan magenah ring genah sinanggeh suci

na. Yening barang malingan magenah ring genah sinanggeh suci

merajan, miwah sapanunggil ipun, sajabaning maling punika keni,

merajan, miwah sapanunggil ipun, sajabaning maling punika keni,

kadanda minakadi pura patut taler keni pangaskara marupa prayascita

kadanda minakadi pura patut taler keni pangaskara marupa prayascita

ບຸງທະວີຍສກຸໝາຍ/ບາບໍ່ທາງບາດກາຍທຸກໆມື້
utawi macaru agung/alit upakara manut drestha.

- ສ) ພຣິສກາສເທີກິບາຈິ/ສະມຸງກຸລາວານິຸບຍຸທຸສຸວາສີ
- ca. Yan wicara kadi ring ajeng, sampun polih pamutus saking

ບໍ່ຍິກິສຸງບຸງທະວີຍຕາລິນສູ່ກິກິທຸຍາຄິບິກິສຸບຸບຸຍິ
pemerintah utawi pengadilan negeri, jadma maling inucap luput ring
ທະວີຍສະລິກິບາຈິ/ທະບາດສິລິບາກຸບຸບຸຍິທະບຸຍິ
dadandan panikelan, kewala kené pangaskara prayascita utawi
ບາຍຸກິ
pacaruan.

- ຕ) ບຸບບາດທະວີຍສິລິກິບາຈິ/ບຸບບາດທະວີຍສິລິກິ
- (2) Pahpahan dadandan utawi panikelan patut kepah lima sekadi ring
ກຸລະ

sor :

- ບ) ສິລິກິບາຈິ/ບາບໍ່ທາງບາດກາຍທຸກໆມື້
- ba. Sang nruwenang polih kalih duman.
- ຄ) ບຸບບາດທະວີຍສິລິກິບາຈິ/ບຸບບາດທະວີຍສິລິກິ
- na. Prajun Sang mutusang polih a duman.
- ສ) ກຸລະບາດທະວີຍສິລິກິບາຈິ/ບາບໍ່ທາງບາດກາຍທຸກໆມື້
- ca. Desa Pakraman utawi desa polih kalih duman.

ບູຮານສາ
Palet 2

ບູຮານສາ
Indik wicara

ບາບາສິນສາ
Pawos 73

໑) ສາທິດຂອງບາບາສິນສາທີ່ມີຜູ້ຮັບຜິດຊອບທຸກຢ່າງ

(1) Sane wenang maosin makadi mutusang wicara ring desa

ບູຮານສາບູຮານສາບູຮານສາ

Pakraman Bindu inggih punika prajuru Desa

ບູຮານສາບູຮານສາ

Pakraman kesarengin Kertha Desa

໒) ຜິດຊອບຂອງບາບາສິນສາທີ່ມີຜູ້ຮັບຜິດຊອບທຸກຢ່າງ

(2) Wicara sane kabawosan inggih punika wicara sane mawit saking

ບາບາສິນສາບູຮານສາບູຮານສາບູຮານສາ

parilaksana krama desa sane nungkasin daging awig-awig utawi

ບາບາສິນສາ

perarem

໓) ສາທິດຂອງບາບາສິນສາທີ່ມີຜູ້ຮັບຜິດຊອບທຸກຢ່າງ

(3) Sane kaanggen nepasin wicara wantah uger-uger tri pramana

(ບູຮານສາບູຮານສາບູຮານສາ) ສາທິດຂອງບາບາສິນສາ

(bukti, saksi, lan ilikita) sane nepek ring Catur drestha.

បញ្ជីទី៣

Palet 3

បទដ្ឋានបរិយាយ

Indik Pamidanda

បុរាណវិទ្យា

Pawos 74

៧៧ ក្រុមប្រឹក្សាភិបាលនៃបរិស្ថាន

(1) Desa Adat wenang niwakang pamidanda ring

ថ្នាក់ក្រុមប្រឹក្សាភិបាលនៃបរិស្ថាន

warga desa sane sisip.

៧៨ បទដ្ឋានបរិយាយប្រើប្រាស់ក្នុងការប្រកាសបទដ្ឋានបរិយាយ

(2) Paniwak danda inucap kemargiang olih Bendesa Desa Adat.

៧៩ ការសរសេរបទដ្ឋានបរិយាយប្រើប្រាស់ក្នុងការប្រកាស

(3) Bacaan pamidanda sane kabawos tri danda luire :

ហា ឯងបរិស្ថានបរិស្ថានបរិស្ថានបរិស្ថាន

ha. Artha danda, teges ipun kadanda antuk jinah.

នា ឯងបរិស្ថានបរិស្ថានបរិស្ថានបរិស្ថាន

na. Dewa danda, teges ipun kadanda antuk pangaskaran utawi

ការប្រកាស

bebanten.

សា ទិវាបរិស្ថានបរិស្ថានបរិស្ថានបរិស្ថាន

ca. Jiwa danda, teges ipun kasepekang ring banjar utawi desa,

គប្បីប្រើប្រាស់បទដ្ឋានបរិយាយប្រើប្រាស់

kapatut ipun nunas pangampura ring paruman desa.

- ១) ឯងព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
- (4) Artha Brana pamidanda, ngranjing dados druwen Desa Adat.

ហុយាសិវ្យា
Pawos 75

- ៧) ប្រាស្រ័យព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 - (1) Prade wenten krama patut ngamedalang papeson minakadi jinah
 ហុយាសិវ្យាព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 lan sapanunggilan ipun sampun lintang ring panamaya taler dereng
 ព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 ngamedalang, keni danda nikel saka wit apisan.
- ៨) វិសេស្យាគតិកិស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 - (2) Risampune keni danda panikelan mawaneng malih asangkepan taler
 ព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 tan nawur, wenang karampag.
- ៩) ចរាចរណ៍រាជានុញ្ញាតិកិស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 - (3) Tata cara ngerampag kadi ring sor:
 ហ) វិសេស្យាគតិកិស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 ha. Rikala prajuru ngemargiang rarampagan,
 ហុយាសិវ្យាព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 patut kasarengin antuk krama banjarutawi krama Desa
 ឯងព្យាបាល
 Adat.
 គ) ស្ម័យ្យញ្ញីព្យាបាលមីស្ម័យ្យញ្ញីព្យាបាលម្យាប្រាស្រ័យព្យាបាល
 na. Sane karampag pinih riyin, marupa ubuh-ubuhan minakadi

ឆត្រាស្យ

SARGAH VIII

ក្បួនក្បួនមិត្តមិត្តិកមិត្តិក

NGUWAH - NGUWUHIN AWIG-AWIG

ហុហុសិរសេស

Pawos 77

៧៧ ក្បួនក្បួនមិត្តមិត្តិកមិត្តិក
រិកាលបរមណ្ឌលវិទ្យាស្ថានប៊ីនដូកាមារីង

- (1) Nguwah-nguwuhin awig-awig Desa Adat Bindu kamargiang
រិកាលបរមណ្ឌលវិទ្យាស្ថានប៊ីនដូកាមារីង
rikala paruman agung ngelimang warsa apisan manut dedauhan.

៧៨ បម្រើសេវាសេវាសេវាសេវាសេវាសេវាសេវា

- (2) Pamutus bebawosan mangda kautsahayang metu saking
ប៊ីកាយុនទិលីក-សាហុលុក
pikayun gilik-saguluk.

ហុហុសិរសេស

Pawos 78

៧៩ សាកល្បងសាកល្បងសាកល្បងសាកល្បងសាកល្បង

- (1) Sakaluring sane sampun wenten kaanutang ring daging
ហុហុសិរសេស
awig-awig punika.

៨០ សាកល្បងសាកល្បងសាកល្បងសាកល្បងសាកល្បង

- (2) Sakaluring sane durung kabawos sajeroning awig-awig puniki,

តារាងសាកសវ
na. Pinaka Saksi

ប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល
Perbekel Desa Mekar Bhuana



[Signature]

ក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល
Dra. Ni Wayan Kerti

ឧបក្រឹត្យាធិការ
Camat Abiansemal



[Signature]

សិក្សាស្រាវជ្រាវស្រាវជ្រាវសិក្សាស្រាវជ្រាវសិក្សាស្រាវជ្រាវ
I Nyoman Suardana, S.Sos.M.M.
ឧបក្រឹត្យាធិការក្រុមប្រឹក្សាភិបាលក្រុមប្រឹក្សាភិបាល
NIP. 19721010 199302 1 002

សម្តេចនាយករដ្ឋមន្ត្រី
ca. Mardhaning Pamikukuh



នាយករដ្ឋមន្ត្រី
Bupati Badung

[Signature]

នាយករដ្ឋមន្ត្រីក្រុមប្រឹក្សាភិបាល

Telah dicatatkan : Anak Agung Gde Agung ✓
 Nomor : 438/01/DISBUD
 Tanggal : 5 OKTOBER 2011

ឆ្នាំចេញផ្សាយ : ២០១៧

Lepitan : 1

វិវត្តន៍នគរូបសេដ្ឋកិច្ចវិវត្តន៍កសិកម្ម
Rincikan Sawah, Tegal Palaba Pura

ក្រុមសហគមន៍
Desa Adat Bindu

កូដ No.	ឈ្មោះសាវាត Sawah Tegal	លេខប័ណ្ណ No. Pipil	លេខប័ណ្ណ No. Persil	ថ្នាក់ Kelas	ផ្ទៃក្រឡា Jebat Are	ប្រភេទ Genah
១	សាវាតឈាប Sawah Laba ប្រាសាទ Pura Desa	៧៧ 97	២១៤៧ 2.Sp	III	៣១,២	មួនតុក Munduk Gaga ស្របក Subak Gaga
២	សាវាតឈាប Sawah Laba ប្រាសាទ Pura Dalem	៧១០០ 100	៧១៤៧ 9.Sp	III	១៣	មួនតុក Munduk Gaga ស្របក Subak Gaga
៣	សាវាតឈាប Sawah Laba ប្រាសាទ Pura Dalem	-	១៣៧១៤៧ 13 Sp	III	២០	មួនតុក Munduk Gaga ស្របក Subak Gaga
៤	សាវាតឈាប Sawah Laba ប្រាសាទ Pura Dalem	៧៧ 98	២៣១៤៧ 23.SDY	II	១៣	មួនតុកឈាប Munduk Payaman ស្របក Subak Gaga *)
៥	តេហ្សាលឈាប Tegal Laba ប្រាសាទ Pura Dalem	២៥៤ 254	-	III	៤៧ 49	ក្រុមសហគមន៍ Desa Adat Bindu

*) ឈ្មោះប័ណ្ណសាវាតឈាបប្រាសាទឈាបឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប ឈាបប្រាសាទឈាប

*) Sawah pesilur genah SD Inpres (SD N 3 Mekar Bhuana) ring Bindu

ក្របខណ្ឌ៖ ១៧១
Lepitan : 1

វិក្រឹត្យស្រុកបុរាថ្មីតាបាលាបុរា
Rincikan Sawah, Tegal Palaba Pura

្រុកតាបាលាបុរា
Desa Adat Bindu

ក្រណា No.	សមុទ្រតាបាលា Sawah Tegal	ក្រណាបិបិល No. Pipil	ក្រណាបិសិរិល No. Peril	គីរាសិ Kelas	គិរាសិ Jebat Are	គិរាសិ Genah
៧១	សមុទ្រតាបាលា Sawah Laba បុរាតាបាលា Pura Desa	៧៧៧ 97	៧៧៧ 2.Sp	III	៧៧៧ 31,2	មុន្នុក Munduk Gaga សុបាក Subak Gaga
៧២	សមុទ្រតាបាលា Sawah Laba បុរាតាបាលា Pura Dalem	៧៧៧ 100	៧៧៧ 9.Sp	III	៧៧៧ 13	មុន្នុក Munduk Gaga សុបាក Subak Gaga
៧៣	សមុទ្រតាបាលា Sawah Laba បុរាតាបាលា Pura Dalem	-	៧៧៧ 13 Sp	III	៧៧៧ 20	មុន្នុក Munduk Gaga សុបាក Subak Gaga
៧៤	សមុទ្រតាបាលា Sawah Laba បុរាតាបាលា Pura Dalem	៧៧៧ 98	៧៧៧ 23.SDY	II	៧៧៧ 13	មុន្នុក Munduk Payaman សុបាក Subak Gaga *)
៧៥	តាបាលា Tegal Laba បុរាតាបាលា Pura Dalem	៧៧៧ 254	-	III	៧៧៧ 49	ក្រុមសមាជិក Desa Adat Bindu

-) សមុទ្របិសិរិលតាបាលាបុរាតាបាលា ៧៧៧ (៧៧៧) វិក្រឹត្យ

*) Sawah pesilur genah SD Inpres (SD N 3 Mekar Bhuana) ring Bindu

ສູນປະເທດສາສະໜາ
Lepitan : 2

ປຸ້ມໜັງສືປະກອບກົດໝາຍປະເທດສາສະໜາ
Prawartaka panyuratan Awig-awig Desa Adat Bindu

ບາ ບັນດາຜູ້ຕອບຮັບ

Ha. Penanggung Jawab

ບາ ບັນດາຜູ້ຕອບຮັບປະເທດສາສະໜາ

1. Bendesa adat Bindu

ບາ ປຸກຊຸກຮັກສາປະເທດສາສະໜາ

2. Prajuru Banjar adat Bindu

ຄາ ບັນດາສະມາຊິກ

na. Penaschat.

ບາ ບັນດາຜູ້ຮັບຜິດຊອບ

1. I Gusti Made Kader

ບາ ບັນດາຜູ້ຮັບຜິດຊອບ

2. I Made Sana

ດາ ສະມາຊິກ : ບັນດາຜູ້ຮັບຜິດຊອບສະມາຊິກປະເທດສາສະໜາ

Ca. Manggala : I Gusti Putu Baktiyasa, SH.

ບັນດາຜູ້ : ບັນດາຜູ້ຮັບຜິດຊອບສະມາຊິກປະເທດສາສະໜາ

Petajuh : I made Poniman, SH, M.Si.

ບັນດາຜູ້ : ບັນດາຜູ້ຮັບຜິດຊອບສະມາຊິກປະເທດສາສະໜາ

Penyarikan : Drs. I Gusti Nyoman Sudira, M.Si

៣៧ វិទ្យាស្ថានប្រាសាទ

Ra. Wibaga Parhyangan.

- | | |
|-----|------------------------------|
| ៣៧ | ហិមេសាគិស្ស |
| 1. | I Wayan Wisna |
| ៣៨ | ហិក្ខុស្តិកាវាធានីមី |
| 2. | I Gusti Nyoman Merta |
| ៣៩ | ហិក្ខុស្តិកាវាធានីធានីយ |
| 3. | I Gusti Nyoman Ekanaya |
| ៤០ | ហិក្ខុស្តិកាវាធានីសុភាណ |
| 4. | I Ketut Sukadana |
| ៤១ | ហិក្ខុស្តិកាវាធានីគិរី |
| 5. | I Ketut Kemir |
| ៤២ | ហិក្ខុស្តិកាវាធានីក្រុងក្រុង |
| 6. | I Ketut Gede Duaja |
| ៤៣ | ហិមេសាគិស្ស |
| 7. | I Wayan Sutami |
| ៤៤ | ហិមេសាគិស្ស |
| 8. | I Wayan Molog |
| ៤៥ | ហិមេសាគិស្ស |
| 9. | I Made Tama |
| ៤៦ | ហិមេសាគិស្ស |
| 10. | I Made Nida |

គា។ ថិរាតហុបាតាតា

ka. Wibhaga Pawongan

ក។ ហិក្ខុដិក្ខុកាវាតាស្រុកស្រុក

1. I Gusti Nyoman Suastawa, SE

គ។ ហិក្ខុដិប្បធាន

2. I Gusti Putu Ama

ឃ។ ហិមាតស្រុកស្រុក

3. I Made Sudarsana, SE

ង។ ហិក្ខុដិក្ខុកាវាតាស្រុកស្រុក

4. I Gusti Nyoman Parnawa, SE

ច។ ហិក្ខុដិប្បធានស្រុកស្រុក

5. I Gusti Putu Sudana, S.Pd

ឆ។ ហិក្ខុដិមាត្រប្បធាន

6. I Gusti Agung Putu Arka

ញ។ ហិក្ខុកាវាតាស្រុកស្រុក

7. I Nyoman Sumita

ហ។ ហិមាតស្រុកស្រុក

8. I Made Sunarta

ឃ។ ហិក្ខុមាត្រប្បធាន

9. I Ketut Lana

ឆ។ ហិក្ខុដិប្បធានស្រុកស្រុក

10. I Gusti Putu Alit

ងា) ទិដករបក្ខេបភាគី៕

da. Wibhaga Palemahan

៧១ ហិបេយឆិកាព្យាបាលសិក្សាសាស្ត្រសិក្សាសាស្ត្រ

1. I Wayan Teler, ST,M.Si

៧២ ហិបេយឆិកាស្រាវជ្រាវ

2. I Wayan Lasia, BA.

៧៣ ហិបេយឆិកាសិក្សាសាស្ត្រ

3. I Putu Arya Widana

៧៤ ហិបេយឆិកាបាលី

4 I Wayan Dadi

៧៥ ហិបេយឆិកាសិក្សាសាស្ត្រសិក្សាសាស្ត្រ

5. I Gusti Made Sudiana, SE

៧៦ ហិបេយឆិកាសិក្សាសាស្ត្រ

6. I Nyoman Badra

៧៧ ហិបេយឆិកាសិក្សាសាស្ត្រ

7 I ketut Ariana

៧៨ ហិបេយឆិកាសិក្សាសាស្ត្រ

8. I Wayan Suka

៧៩ ហិបេយឆិកាសិក្សាសាស្ត្រ

9. I Made Lanus

៨០ ហិបេយឆិកាសិក្សាសាស្ត្រ

10. I Wayan Seleg